



របាយការណ៍ប្រចាំឆ្នាំ ANNUAL REPORT 2021



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.



ធនាគារឯកទេសអ៊ីអន (ខេមបូឌា) ភីអិលស៊ី
 AEON SPECIALIZED BANK (CAMBODIA) PLC.
 ឯកជន



សាមញ្ញ រហ័ស និងងាយស្រួល

អ៊ីអន យើងតែងតែផ្តល់ជូននូវ
 សេវាកម្មហិរញ្ញវត្ថុដែលសាមញ្ញ
 រហ័សនិងងាយស្រួល

០៤

រចនាសម្ព័ន្ធនៃ
 អ៊ីអនគ្រុប/
 អេអេហ្វអេសគ្រុប

០៦

សង្ខេបព័ត៌មាន
 ហិរញ្ញវត្ថុសម្រាប់
 ឆ្នាំ២០២១

០៧

សារព័ត៌មានៈ
 គ្រប់គ្រង

០៨

ក្រុមប្រឹក្សាភិបាល

១០

តារាងរចនាសម្ព័ន្ធ
 ចាត់តាំង

១១

ប្រវត្តិអាជីវកម្ម

១២

សមិទ្ធផល
 ឆ្នាំ២០២១

១៣

សង្ខេបព័ត៌មានអាជីវកម្ម
 សំខាន់ៗឆ្នាំ២០២១

១៤

ទស្សនវិស័យអាជីវកម្ម
 ឆ្នាំ២០២២

១៥

ការត្រួតពិនិត្យផ្ទៃក្នុង

១៦

ទំនួលខុសត្រូវផ្នែកសង្គម
 របស់ក្រុមហ៊ុន

១៧

របាយការណ៍
 ស្ថានភាពហិរញ្ញវត្ថុ

១៨

របាយការណ៍ចំណេញ-ខាត
 និងលទ្ធផលលម្អិតផ្សេងៗ

១៩

របាយការណ៍
 បម្រែបម្រួលមូលធន

២០

របាយការណ៍លំហូរ
 សាច់ប្រាក់

២២

កំណត់សម្គាល់លើ
 របាយការណ៍ហិរញ្ញវត្ថុ

៣៩

អំពីអ៊ីអនគ្រុប

ប្រព័ន្ធគណនេយ្យ




បណ្តាញនៃសម្ព័ន្ធក្រុមហ៊ុនអ៊ីអនហ្វាយនែសលស៊ីរីស

“ជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន និងធ្វើឱ្យពួកគាត់ទទួលបាននូវកាលានុវត្តភាពនាពេលអនាគតជាអតិបរមាតាមរយៈការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់”



រចនាសម្ព័ន្ធនៃអ៊ីអនគ្រុប/អេអេហ្វអេសគ្រុប





សង្ខេបព័ត៌មានហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១

សារការបស់យើង

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅប្រទេសកម្ពុជា ដែលបានចុះបញ្ជីដំបូងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្រោមលេខចុះបញ្ជីការថ្មីលេខ ០០០០៦៣៨៨។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុនក៏បានទទួលអាជ្ញាប័ណ្ណជាត្រីស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាត្រីស្ថានមីក្រូហិរញ្ញវត្ថុ យើងគឺជាអ្នកនាំមុខគេទីមួយក្នុងទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវសេវាបង់រំលស់ដោយមិនទាមទារឲ្យមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ កម្ចីផ្ទាល់ខ្លួន និងសម្ភារៈកសិកម្ម។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក យើងបានកម្លាយខ្លួនទៅជាធនាគារឯកទេស និងចាប់ផ្តើមពង្រីកអាជីវកម្មរបស់យើងដោយចេញប័ណ្ណឥណទាន អ៊ីអេសវ៉លឡេត អ៊ីអេសកាតម៉ូបាល (m-Visa) ជូនអតិថិជន។

ឆ្នាំ២០១៩ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl. ដែលជាក្រុមហ៊ុនបានចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនប្រទេសថៃ កាន់កាប់ភាគហ៊ុនចំនួន ៥០% ហើយភាគហ៊ុនចំនួន ៥០% ផ្សេងទៀត កាន់កាប់ដោយក្រុមហ៊ុន AFS Corporation Co., Ltd. (“AFSC”) ជាក្រុមហ៊ុនឯកជន គ្រប់គ្រង១០០% ដោយ AEON Financial Service Co., Ltd. (“AFS”) ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនជប៉ុន។


ទិន្នន័យហិរញ្ញវត្ថុសំខាន់

របាយការណ៍ការពេញមួយឆ្នាំ


ការលក់សរុប (ឯកតា: '០០០ដុល្លារ)




គណនេយ្យទទួល ** (ឯកតា: '០០០ដុល្លារ)




ប្រាក់ចំណូលសរុប * (ឯកតា: '០០០ដុល្លារ)




ទ្រព្យសកម្មសរុប (ឯកតា: '០០០ដុល្លារ)



ចំនួនបុគ្គលិក



ចំនួនសាខា



របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហាញជាលើកដំបូង ដោយអនុលោមតាមស្តង់ដារ របាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”។

កំណត់សម្គាល់៖ ចាប់តាំងពីការិយបរិច្ឆេទដំបូង រហូតដល់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយអនុវត្តតាមស្តង់ដារគណនេយ្យនៃកម្ពុជា និងបទបញ្ញត្តិដែលពាក់ព័ន្ធនឹងគណនេយ្យផ្សេងៗទៀតរបស់ធនាគារជាតិនៃកម្ពុជា។

* ចំនួននេះរួមបញ្ចូលទាំងចំណូលការប្រាក់ ចំណូលកម្រៃផ្ទេរ និងចំណូលផ្សេងទៀត
 ** ចំនួននេះបានបង្ហាញប្រាក់កម្ចីដើមដែលនៅសល់តែប៉ុណ្ណោះ

លោក Taketo Ando

អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយក

យើងសូមណែនាំឲ្យស្គាល់ពីផលិតផល និងសេវាកម្មរបស់
ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី នៅក្នុងទីផ្សារ
របស់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងពាក្យស្នើ

“ សាមញ្ញ រហ័ស និងងាយស្រួល ”



សារពីគណៈគ្រប់គ្រង

អ្នកអានជាទីគោរព

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី ត្រូវបានបង្កើត
ឡើងនៅប្រទេសកម្ពុជាក្នុង ខែតុលា ឆ្នាំ២០១១ ក្រោមឈ្មោះគ្រឹះ
ស្ថានមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើមជាមួយនឹងការផ្តល់ជូននូវសេវា
កម្មហិរញ្ញវត្ថុដោយមិនមានកិច្ចធានា។ យើងបានទទួលអាជ្ញាប័ណ្ណ
ធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជានៅ ខែតុលា ឆ្នាំ២០១៥ ។

សម្រាប់ឆ្នាំ២០២១ ជាឱកាស និងការប្រកួតប្រជែងថ្មី យើងបាន
បន្តផ្តោតលើផលិតផល និងសេវាកម្មរបស់យើងដល់អតិថិជន ដូចជា
សេវាបង់រំលស់ ផលិតផលឥណទានរថយន្ត ឥណទានទៅលើគ្រឿង
ចក្រកសិកម្ម ប្រាក់កម្ចីផ្ទាល់ខ្លួនទាំងប្រាក់រៀល និងប្រាក់ដុល្លារ
ប័ណ្ណឥណទានទាំងពីរប្រភេទ អ៊ីអេសម៉ូបាយ (Scan to Pay) ទម្រង់
កម្មវិធីរបស់ទូរសព្ទស្អាតហ្វូន ជាប្រភេទប្រាក់រៀលដែលបំពាក់ជាមួយ
មុខងារទូទាត់ប្រាក់តាមរយៈ QR កូដ និងមុខងារផ្ទេរប្រាក់សម្រាប់
តែអ្នកប្រើអ៊ីអេសវ៉លឡេត។

សម្រាប់ឆ្នាំ២០២២ យើងខ្ញុំសូមណែនាំកម្មវិធី AEON Rohas
ដល់អតិថិជន។ AEON Rohas គឺជាកម្មវិធីអនុញ្ញាតដំបូងគេ សម្រាប់
អតិថិជនដើម្បីប្រើប្រាស់ផលិតផល និងសេវាកម្ម របស់យើងដោយ
ផ្ទាល់ ក្នុងមធ្យោបាយដែលលឿន និងមានលក្ខណៈងាយស្រួលជាង
មុនគ្រប់ពេលវេលាគ្រប់ទីកន្លែង។ អតិថិជនអាចរីករាយនឹងការប្រើ
ប្រាស់កម្មវិធីសាច់ប្រាក់ និងការបង់រំលស់ផ្សេងៗសម្រាប់ឆ្នាំ២០២២។

យើងបានកត់សម្គាល់ឃើញថាអតិថិជនបានផ្លាស់ប្តូរគោលគំនិត
នៃការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២០ នេះ។
ពួកគេពិតជាមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់សេវាកម្មតាមប្រព័ន្ធ

អនុញ្ញាត ដើម្បីបញ្ចៀសពីការទំនាក់ទំនងដោយផ្ទាល់ជាមួយមនុស្ស
ជុំវិញខ្លួន។ ដូច្នេះហើយ យើងបានខិតខំយកចិត្តទុកដាក់យ៉ាងម៉ត់ចត់
ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាឆ្លើយតបទៅនឹងស្ថាន
ភាពនៃជំងឺកូវីដ១៩ នេះ។

ចុងបញ្ចប់ យើងនឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការ
បន្តទំនាក់ទំនងជាមួយអតិថិជនរបស់យើងឲ្យកាន់តែប្រសើរឡើង។
យើងជឿជាក់ថា ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី ស្ថិតនៅ
ក្នុងស្ថានភាពដ៏ល្អ ដើម្បីនាំមកនូវគុណតម្លៃបន្ថែមដល់អតិថិជន។
យើងសូមអរគុណដល់អតិថិជន ដៃគូសហការអាជីវកម្ម និងបុគ្គលិក
របស់យើងទាំងអស់ ដែលតែងតែគាំទ្រ និងចូលរួមចំណែក ដ៏គួរឲ្យ
កត់សម្គាល់ក្នុងការអភិវឌ្ឍរបស់យើងនៅក្នុងឆ្នាំ២០២១ ។

和田 武人

លោក Taketo Ando

អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយក

ក្រុមប្រឹក្សាភិបាល



លោក Tsutomu Omodera

មុខតំណែង ៖ ប្រធានក្រុមប្រឹក្សាភិបាល
ឆ្នាំកំណើត ៖ ១៩៦៤



លោក Taketo Ando

មុខតំណែង ៖ អនុប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកនៃ AEON Specialized Bank (Cambodia) Plc.
ឆ្នាំកំណើត ៖ ១៩៦៧
កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រនៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មសាកលវិទ្យាល័យ Senshu ប្រទេសជប៉ុន



លោក Junji Noda

មុខតំណែង ៖ អភិបាលប្រតិបត្តិ
ឆ្នាំកំណើត ៖ ១៩៧១
កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Kansai ប្រទេសជប៉ុន



លោក Jun Kuroda

មុខតំណែង ៖ អភិបាលមិនប្រតិបត្តិ
ឆ្នាំកំណើត ៖ ១៩៥៣

២០២១ - បច្ចុប្បន្ន ៖
ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន AEON Specialized Bank (Cambodia) Plc.

២០២០ - បច្ចុប្បន្ន ៖
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករបស់ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl.

២០២០ - បច្ចុប្បន្ន ៖
អភិបាលមិនប្រតិបត្តិ (កាន់តួនាទីជាប្រធាន) របស់ក្រុមហ៊ុន ACS Servicing (Thailand) Co., Ltd.

២០១៨ - ២០២០ ៖
អគ្គនាយករបស់ក្រុមហ៊ុន ACS Credit Management Co., Ltd. (Japan)

២០១៩ ៖
នាយកមិនប្រតិបត្តិ របស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០១៥ - ២០១៩ ៖
អភិបាល និងប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០១៧ - បច្ចុប្បន្ន ៖
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ AEON Specialized Bank (Cambodia)

២០១៥ - ២០១៧ ៖
អគ្គនាយកនៃ ACS Servicing (Thailand) Co., Ltd.

២០១៤ - ២០១៥ ៖
អភិបាលប្រតិបត្តិនៃ AEON Thana Sinsap (Thailand) Pcl

២០១៣ - ២០១៤ ៖
ប្រធានដឹកនាំគម្រោងនៃ Makuhari-Shintoshin Branch Project, AEON Credit Service Co., Ltd.

២០១២ - ២០១៣ ៖
ប្រធានភូមិភាគខាងត្បូងតំបន់ Kanto of AEON Credit Service Co., Ltd

២០២១ - បច្ចុប្បន្ន ៖
អភិបាលប្រតិបត្តិ AEON Specialized Bank (Cambodia) Plc.

២០១៥ - ២០២១ ៖
អនុប្រធានប្រតិបត្តិ AEON Thana Sinsap (Thailand) Pcl.

២០១៣ - ២០១៥ ៖
ប្រធានគ្រប់គ្រងជាន់ខ្ពស់ AEON Credit Service (ASIA) Co., Ltd

២០០០ - ២០១៣ ៖
ប្រធានគ្រប់គ្រងទូទៅ AEON Credit Service Co., Ltd.

២០១៩ - បច្ចុប្បន្ន ៖
អភិបាលមិនប្រតិបត្តិ AEON Specialized Bank (Cambodia) Plc.

២០១៩ - បច្ចុប្បន្ន ៖
អភិបាលនៃ AFS CORPORATION Co., Ltd.

២០១៨ - ២០១៩ ៖
ទីប្រឹក្សា (ជំនួយការប្រធាន និងនាយកប្រតិបត្តិ) នៃ AEON FINANCIAL SERVICE Co., Ltd.

២០១៦ - ២០១៨ ៖
ប្រធាននាយកដ្ឋានសវនកម្មនៃ AEON FINANCIAL SERVICE Co., Ltd.

២០១៣ - ២០១៦ ៖
ប្រធាននាយកដ្ឋានសវនកម្មខាងក្រៅប្រទេសនៃ AEON FINANCIAL SERVICE Co., Ltd.

២០១១ - ២០១៣ ៖
សវនករនៃ AEON HOUSING LOAN SERVICE Co., Ltd.

២០១១ - ២០១២ ៖
សវនករនៃ AEON COMMUNITY BANK Co., Ltd.

២០១០ - ២០១៣ ៖
ប្រធាននាយកដ្ឋានសវនកម្មនៃ AEON Bank Co., Ltd.

២០០៧ - ២០០៩ ៖
អភិបាលនៃ AEON Bank Co., Ltd



លោក អេង សេងម៉េថ

មុខតំណែង ៖ អភិបាលឯករាជ្យ
ឆ្នាំកំណើត ៖ ១៩៧៧
កម្រិតវប្បធម៌ ៖ បណ្ឌិតកិត្តិយសផ្នែក
គ្រប់គ្រងពាណិជ្ជកម្ម



លោកស្រី អៀង មាលី

មុខតំណែង ៖ អភិបាលឯករាជ្យ
ឆ្នាំកំណើត ៖ ១៩៦៤
កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Libre de Bruxelles (ULB) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយសហការជាមួយសាកលវិទ្យាល័យ Montreal និងសាកលវិទ្យាល័យហ្សឺណែវ (LLM) និង LLB មកពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបរិញ្ញាបត្រច្បាប់នៅវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ច។

- ២០១៩ - បច្ចុប្បន្ន ៖**
ប្រធានក្រុមប្រឹក្សាភិបាលនៃ CEO Master Club Investment Plc.
- ២០១៥ - បច្ចុប្បន្ន ៖**
ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានស៊ីអិមរូមមាន ស៊ីអិមរូ ម៉ាស៊ីនរ៉ូប សាលាអចលនទ្រព្យកម្ពុជា និងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
- ២០១៣ - បច្ចុប្បន្ន ៖**
ក្រុមប្រឹក្សាភិបាលឯករាជ្យនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- ២០១២ - បច្ចុប្បន្ន ៖**
សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា
- ២០១១ - បច្ចុប្បន្ន ៖**
ក្រុមប្រឹក្សាភិបាលឯករាជ្យនៃធនាគារឯកទេសអ៊ីអេស AEON Specialized Bank (Cambodia) Plc.

- ២០២២ - បច្ចុប្បន្ន ៖**
អ្នកសម្របសម្រួលនៃ CEDR
- ២០២០ - បច្ចុប្បន្ន ៖**
សមាជិកក្រុមប្រឹក្សាប្រឹក្សាAsia of INTA
- ២០១៩-បច្ចុប្បន្ន**
អនុប្រធាននិងសមាជិកស្ថាបនិកនៃ NCAC
- ២០១៧ - បច្ចុប្បន្ន ៖**
សមាជិកនៃ APAA and Council Member of APAA-Cambodian Group
- ២០១៦ - បច្ចុប្បន្ន ៖**
សមាជិកនៃ ASEAN IPA- Country Head of Cambodian Group
- ២០១៤ - បច្ចុប្បន្ន ៖**
អភិបាលឯករាជ្យ AEON Specialized Bank (Cambodia) Plc.
- ២០១០ - បច្ចុប្បន្ន ៖**
សហប្រធាននៃការិយាល័យនៃ Sok Siphana & associates, a member of ZICOLAW
- ២០០៩ - បច្ចុប្បន្ន ៖**
ភ្នាក់ងារម៉ាកពាណិជ្ជកម្ម
- ២០០៩ - បច្ចុប្បន្ន ៖**
សមាជិកស្ថាបនិកនៃ Intellectual Property Association of Cambodia (IPAC)
- ២០០៤ - បច្ចុប្បន្ន ៖**
សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

អ្នកប្រឹក្សា




ឯកឧត្តមបណ្ឌិត ៖ សុក ស៊ីធាន់ណា

មុខតំណែង ៖ ទីប្រឹក្សា
ឆ្នាំកំណើត ៖ ១៩៦០
កម្រិតវប្បធម៌ ៖ បណ្ឌិតច្បាប់ (JD) មហាវិទ្យាល័យសាកលវិទ្យាល័យនីតិសាស្ត្រនៃ Widener University School of Law Delaware, (USA) បណ្ឌិតផ្នែកទស្សនវិជ្ជា (Ph.D) នៃ Bond University School of Law Queensland (Australia) បន្តបន្ទាប់ពីបណ្ឌិតសិក្សា(Ph.D.)នៃសាកលវិទ្យាល័យ Paris 2 Pantheon Assas លើច្បាប់ស្រៀបរៀប

- ២០១៩ - បច្ចុប្បន្ន ៖**
ជាប្រធាននៃ Asian Vision Institute
- ២០១៨ - បច្ចុប្បន្ន ៖**
ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
- ២០១៤ - បច្ចុប្បន្ន ៖**
ទីប្រឹក្សានៃ AEON Specialized Bank (Cambodia) Plc.
- ២០០៩ - បច្ចុប្បន្ន ៖**
ដៃគូគ្រប់គ្រង SokSiphana&associates
ដែលជាសមាជិករបស់ ZICOLaw
- ២០០៨ - បច្ចុប្បន្ន ៖**
សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

តារាងរចនាសម្ព័ន្ធចាត់តាំង



ប្រតិបត្តិការ

- មីនា** ដាក់ឱ្យដំណើរការកម្មវិធីថ្នាក់ខ្ពស់
- ឧសភា** បើកសម្ពោធសាខាខេត្តបាត់ដំបង
- ឧសភា** ផ្លាស់ប្តូរអាសយដ្ឋានទីស្នាក់ការកណ្តាល
- មិថុនា** បើកសម្ពោធសាខាអ៊ីអនម៉ូល ភ្នំពេញ
- មិថុនា** ចាប់ផ្តើមសេវាប័ណ្ណសន្សំសម្រាប់ អ៊ីអន ភ្នំពេញ
- កញ្ញា** ចាប់ផ្តើមការសងប្រាក់តាមរយៈវិកាលសម្រាប់សេវាកម្មបង់រំលស់គ្រឿងចក្រកសិកម្ម
- តុលា** បើកសម្ពោធសាខាខេត្តកំពង់ចាម



២០១៥

២០១៤

កម្មវិធីពិសេស
អរោហ៍សាច់ប្រាក់ពីការប្តូរកាតាមប្រព័ន្ធ
ជាមួយសេវាកម្មបង់រំលស់ អ៊ីអន
ដល់ថ្ងៃទី ០៣ ឧសភា ២០១៤

0%
អត្រាការប្រាក់
សម្រាប់ការបង់រំលស់
រយៈពេល ៦ ខែ

តុលា វិច្ឆិកា ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស
ដាក់ឱ្យដំណើរការពាក្យស្នើសុំតាមប្រព័ន្ធ Online

កុម្មុៈ កម្លាយខ្លួនទៅជាធនាគារឯកទេស
មេសា កែលម្អសាខាអ៊ីអនម៉ូល ភ្នំពេញ
មេសា ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌មាស
កក្កដា ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌ស្វាយ



២០១៦



មករា កក្កដា បើកសម្ពោធសាខាពោធិ៍ចិនតុង
ទីស្នាក់ការកណ្តាល និងផ្លាស់ប្តូរអាសយដ្ឋានសាខា
ខេត្តបាត់ដំបង
សីហា កែលម្អការិយាល័យកណ្តាល
តុលា កែលម្អ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តសៀមរាប
ធ្នូ ទទួលបានការអនុញ្ញាត VISA

២០១៧

មេសា ដាក់អោយដំណើរការ អ៊ីអនវីលឡេត
មេសា ចាប់ផ្តើមបង់រំលស់រថយន្ត
មិថុនា បើកសម្ពោធសាខា អ៊ីអន សែនសុខ
សីហា បើកសម្ពោធសាខាខេត្តតាកែវ
សីហា បើកសម្ពោធសាខាខេត្តបន្ទាយមានជ័យ
ធ្នូ ដាក់អោយដំណើរការ អ៊ីអនកាតប្តូរថ្នាំ (Scan to Pay)



២០១៨



២០១៩

មេសា ផ្លាស់ប្តូរអាសយដ្ឋានការិយាល័យកណ្តាល
មិថុនា កែលម្អ សាខាខេត្តបន្ទាយមានជ័យ
កក្កដា ប្តូរទីតាំង និងប្តូរឈ្មោះពី សាខាសុវណ្ណ ទៅជាសាខា
ស្ទឹងមានជ័យ
សីហា កែលម្អ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តតាកែវ
វិច្ឆិកា បើកសម្ពោធសាខាច្បារអំពៅ

ឧសភា ការកែលម្អ សាខាពោធិ៍ចិនតុង
សីហា ការកែលម្អ សាខាបាត់ដំបង
ធ្នូ ទទួលបានការអនុញ្ញាត VISA

២០២០



២០២១

ឧសភា ការកែលម្អ កន្លែងសម្រាក អ៊ីអនឡេញ សែនសុខ
សីហា ដាក់អោយដំណើរការ អ្នកទូទាត់កាតាមប្រព័ន្ធ



សមិទ្ធផលឆ្នាំ២០២១

សមិទ្ធផល ឧបសគ្គ និងការគំរាមកំហែងពីមុន សមិទ្ធផល

១. ការពង្រីកបន្ថែមនូវដៃគូសហការ / ដៃគូអាជីវកម្ម

- ១.១. យើងបានបង្កើនទំនាក់ទំនងជាមួយហាងដែលជាដៃគូសហការ ថ្មីចំនួន ៣៣០ បន្ថែមទៀតនៅក្នុងឆ្នាំ២០២១ ប៉ុន្តែបានបិទការសហការជាមួយដៃគូចំនួន ១២៥ ដែលធ្វើឱ្យដៃគូសរុបកើនដល់ ៣.៧០៧ ។ កំណើននេះគឺជាការខិតខំពីសកម្មភាពជ្រៀតចូលក្នុងតំបន់ប្រតិបត្តិការ និងការសហការជាមួយម្ចាស់ហាងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ លទ្ធផលនេះទាបជាងឆ្នាំមុនដោយយើងបានជួបប្រទះបញ្ហាប្រឈមដូចជា កំហិតក្នុងការធ្វើដំណើរ និងសកម្មភាពចុះសួរសុខទុក្ខដៃគូសហការ។
- ១.២ យើងបានបង្កើត និងបន្តអាជីវកម្មជាមួយម៉ាកយីហោដែលជាដៃគូសហការ ចំនួន ១៦៥ម៉ាក ដែលក្នុងនោះមានចំនួនហាង ១៧៨កន្លែង ក្នុងឆ្នាំ២០២១។ សរុបជាលទ្ធផលរួមទាំងអស់យើងទទួលបានយីហោដៃគូសហការរហូតដល់ទៅ ៩៣២ម៉ាក និងចំនួនហាង ១.២៤៧ កន្លែង។
- ១.៣. បង្កើត និងបន្តទំនាក់ទំនងអាជីវកម្មជាមួយនឹងហាងដែលប្រើប្រាស់អ៊ីអេសកាតម៉ូប៉ាល់មានចំនួន ២៦១ ម៉ាក និងហាងចំនួន ២៨៧ កន្លែង ក្នុងឆ្នាំ២០២១។ ដែលសរុបទាំងអស់មានចំនួនម៉ាកយីហោរហូតដល់ទៅ ១.២៥៦ ម៉ាក និង ហាងចំនួន ១.៤៥៥ កន្លែង។
- ១.៤. បង្កើនទំនាក់ទំនងអាជីវកម្មជាមួយហាងដែលប្រើប្រាស់អ៊ីអ៊ិនអេសវីលឡេត ដែលមានចំនួនសរុបទាំងអស់គិតត្រឹមឆ្នាំ២០២១ មានចំនួន ៧៩៣ ហាង ទាំងនៅផ្សារទំនើបអ៊ីអេសមីលភ្នំពេញ និងផ្សារអ៊ីអេសមីលសែនសុខស៊ីតី និងហាងខាងក្រៅផ្សេងទៀត។

២. ការពង្រឹងការបំពេញសេវាកម្មជូនអតិថិជន

- ២.១. ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង យើងបានពង្រឹង និងអភិវឌ្ឍបន្ថែមនូវសមត្ថភាពនៃផ្នែកបម្រើសេវាកម្មជូនអតិថិជន (Call Center) ឲ្យមានភាពរឹងមាំ ដែលអាចអនុញ្ញាតឲ្យភ្នាក់ងាររបស់យើង អាចឆ្លើយតបទៅនឹងការហៅចូលរបស់អតិថិជនបានទាន់ពេលវេលា។
- ២.២. ក្រៅពីប្រព័ន្ធនេះ យើងបានពង្រីកបណ្តាញហៅចូលកាន់តែច្រើនសម្រាប់អតិថិជនរបស់យើង ដើម្បីអាចទទួលបាននូវមតិយោបល់ ឬសំណើ ដែលរួមមានដូចជា ហ្វេសប៊ីក តេហាទំព័រ ការទទួលសំណើតាមសាខាតាមរយៈប្រអប់ផ្តល់មតិយោបល់។ ព័ត៌មានបន្ថែមស្តីពីបណ្តាញទាំងនេះ អាចរកបាន និងបានបង្ហាញនៅលើគេហទំព័ររបស់យើងផ្ទាល់។

៣- តណាទានបុគ្គល និងការបង់រំលស់បានចម្រុះ រៀបរៀងឆ្នាំ២០២០

ទោះបីជាបន្តប្រឈមនឹងបញ្ហាដោយសាររោគរាតត្បាតកូវីដ នៅក្នុងឆ្នាំ២០២១ ដែលបានប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសកម្ពុជា យើងនៅតែបន្តក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនគោលដៅរបស់យើងដើម្បី រួមកម្លាំងជាមួយរដ្ឋាភិបាល ក្នុងការផ្តល់ផលប្រយោជន៍ដល់ជីវភាពរបស់ប្រជាជន និងដើម្បីអនុវត្តតាមគោលការណ៍អាជីវកម្មរបស់យើង។

- ៣.១. ដោយផ្ដោតលើការផ្សព្វផ្សាយ និងសកម្មភាពផ្សេងៗតាមប្រព័ន្ធខ្ទីរឌីជីថល (digital) យើងទទួលបានការលក់លើតណាទានបុគ្គលបានចំនួនជាង ២០ លានដុល្លារអាមេរិក ស្មើនឹង ៥៩ភាគរយបើធៀបនឹងឆ្នាំមុន។ នៅឆ្នាំ២០២១ ស្ទើរតែគ្រប់កម្ចីសាច់ប្រាក់ទាំងអស់ ត្រូវបានផ្តល់ជូនអតិថិជនជាប្រាក់រៀល ដែលធ្វើអោយកម្ចីជាប្រាក់រៀលនេះបានរួមចំណែក ១១,៥១% នៃចំនួនប្រាក់កម្ចីសរុបដែលយើងទទួលបានក្នុងឆ្នាំ២០២១ ។
- ៣.២. ប្រាក់កម្ចីដែលមានគោលបំណងជាក់លាក់ សម្រេចបានជាង ១៩លានដុល្លារអាមេរិក ស្មើនឹង ៨៦ ភាគរយបើធៀបធៀបទៅនឹងឆ្នាំមុន។ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសំខាន់ដូចជាក្រុមហ៊ុន Samsung ក្រុមហ៊ុន OPPO អ្នកចែកចាយទូរស័ព្ទ iPhone និងដៃគូឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសំខាន់ៗដទៃទៀត។
- ៣.៣. ប្រាក់កម្ចីលើការបង់រំលស់ម៉ូតូទទួលបានលទ្ធផលប្រហែល ២១ លានដុល្លារអាមេរិកស្មើនឹង ១០២ ភាគរយបើធៀបនឹងឆ្នាំមុន។ ដោយមិនមានតម្រូវការទិញនៅអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ចីបង់រំលស់រ៉ិកឡូ (Rickshaw) ត្រូវបានផ្អាក។ ក៏ប៉ុន្តែ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូសហការនៅក្នុងតំបន់ប្រតិបត្តិការទាំងអស់ រួមជាមួយនឹងតម្រូវការកើនឡើងនៃកម្ចីបង់រំលស់ម៉ូតូ យើងអាចគ្រប់គ្រងការសម្រេចបានរបស់យើង បានស្មើនឹងឆ្នាំមុន។
- ៣.៤. ប្រាក់កម្ចីលើការបង់រំលស់រថយន្តសម្រេចបាន ១៨,៩៥៧ លានដុល្លារ ពោលគឺធ្លាក់ចុះ ដែលស្មើនឹង ៩៨ ភាគរយបើធៀបនឹងឆ្នាំមុន។ ផលប៉ះពាល់ដែលជះឥទ្ធិពលខ្លាំងបំផុតគឺនៅក្នុងត្រីមាសទី២ និងទី៣ នៃឆ្នាំ២០២១ ដែលដៃគូសហការយើងស្ទើរតែទាំងអស់បានផ្អាកដំណើរការអាជីវកម្ម ដោយសារយើងបានគ្រប់គ្រងការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយបំណុលអាក្រក់ និងការធ្វើសវិធានធន។

សង្ខេបពីក៏មានអាជីវកម្មសំខាន់ៗឆ្នាំ២០២១

សកម្មភាពឆ្នាំ២០២១

យើងបានធ្វើការផ្លាស់ប្តូរចំពោះផលប៉ុន្តែផលិតផលរបស់យើង។ យើងក៏កំពុងធ្វើប្រតិបត្តិការសាកល្បងផលិតផលថ្មីសម្រាប់ផលិតផលកម្ចីផងដែរ។

យើងក៏បន្តដោះស្រាយបញ្ហាប្រឈមនៃការចេញប័ណ្ណបង់ប្រាក់ជាមុន VISA និងការផ្តល់ជូនផលិតផលតាមរយៈកម្មវិធីទូរស័ព្ទ។

ផលិតផលរបស់ធនាគារឯកទេសអ៊ីអន (ខេមបូឌា) តែងតែមានភាព "សាមញ្ញ រហ័ស ងាយស្រួល"។

ផែនការ និងការអនុវត្តអាទិភាពសម្រាប់ឆ្នាំ២០២២

គរិយាបទរបស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២០ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ ។ បន្តពីឆ្នាំ២០២១ យើងនឹងបន្តផ្តល់នូវផលិតផលដែលត្រូវការសម្រាប់ "របៀបរស់នៅថ្មី" ។ យើងក៏នឹងគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)។

ដើម្បីសុវត្ថិភាព និងជាសុកភាពគ្រួសារអ្នក
បង់រំលស់រថយន្តតាមរយៈ អ៊ីអន



គ្រប់គ្រង អ៊ីអនកាត របស់អ្នកកាន់តែ ងាយស្រួល រហ័ស និងសុវត្ថិភាព



ទាញយកអ៊ីអនកាតម៉ូបាយល ទៅលើស្ថានភាពរបស់អ្នក



ទស្សនវិស័យអាជីវកម្មឆ្នាំ២០២២

ប័ណ្ណឥណទាន

ក្រុមហ៊ុនយើង នៅតែឈរក្នុងលំដាប់លេខ១ និងបានកាន់កាប់ រហូតដល់ ៤៤% នៃចំនួនប័ណ្ណឥណទានសរុបដែលបានចេញនៅក្នុង ប្រទេសកម្ពុជា (យោងតាមរបាយការណ៍របស់វិសា ក្នុងត្រីមាសទី៤ ឆ្នាំ២០២១)។ យើងខ្ញុំបានចេញកាតសរុបចំនួន ៧៨.៧៨៧កាត គិតត្រឹមខែធ្នូឆ្នាំ២០២១ និងឈរក្នុងលំដាប់លេខ១ ចំពោះការទូទាត់ និងបានកាន់កាប់រហូតដល់ ២៦% (យោងតាមរបាយការណ៍របស់ វិសា ក្នុងត្រីមាសទី៤ ឆ្នាំ២០២១)។

សូមអរគុណដល់អតិថិជនដែលជាម្ចាស់អ៊ីអនកាត ដៃគូសហការ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សម្រាប់ ការខិតខំប្រឹងប្រែង និងធ្វើអោយសមិទ្ធផលមួយនេះសម្រេចទៅបាន ដោយជោគជ័យ។

ក្រុមហ៊ុនយើង នៅតែបន្ត និងធ្វើការពង្រឹងបន្ថែមនូវកម្មវិធីសន្សំ ពិន្ទុ “Happy Plus Point” ដែលផ្តល់ជូនអតិថិជននូវជម្រើសជាច្រើន សម្រាប់ការប្តូរពិន្ទុដូចជា៖ សន្លឹកប័ណ្ណទូទាត់ជាទឹកប្រាក់ វត្ថុអនុស្សាវរីយ៍ និងការបញ្ចូលទឹកប្រាក់ទៅក្នុង អ៊ីអនកាត របស់អតិថិជនផ្ទាល់។ យើង បានធ្វើនូវសកម្មភាពជាច្រើនដើម្បីរក្សានៅការប្រើប្រាស់ពីអតិថិជន ហើយបន្តសហការជាមួយដៃគូសហការ បន្តប្រតិបត្តិការអាជីវកម្ម ក្នុងអំឡុង ពេលការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយហានិភ័យ ដល់អតិថិជន និងកាត់បន្ថយទៅកាន់ទឹកនៃធនធានការប្រមូលផ្តុំ ឬការជួបជុំ។

អតិថិជនរបស់ក្រុមហ៊ុនយើង នឹងទទួលបាននូវការផ្តល់នូវអត្ថ ប្រយោជន៍បន្ថែម ដោយផ្តល់នូវការបញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយ ដៃគូសហការជាង ១.២៤៧ ហាង។ យើងបានបន្តពង្រីកបន្ថែមដៃគូ សហការ និងជួយគាំទ្រដល់អាជីវកម្មខ្នាតតូចដើម្បីរក្សានៅការទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់បន្ថែមចំនួន១.២៥៦ ម៉ាក និង ១.៤៩៥ ហាង ត្រឹមខែធ្នូ ឆ្នាំ២០២១ (ដៃគូសហការដែលឈរនៅ ចំណាត់ថ្នាក់កំពូលគឺ ផ្នែកអាហារ និងភេសជ្ជៈមាន ៤១% សម្លៀក បំពាក់ និង គ្រឿងតុបតែងខ្លួនមាន ១៧% ការថែទាំសុខភាពមាន ១១% និង៣១% សម្រាប់ប្រភេទផ្សេងៗទៀត)។ ដៃគូសហការ ភាគច្រើនគឺជាអាជីវកម្មខ្នាតតូច ដូច្នេះការទូទាត់មានទំហំទឹកប្រាក់ តិចតួច ដែលធ្វើឲ្យយើងអាចបង្កើនការទូទាត់តាមទូរស័ព្ទដៃ និងកាត់ បន្ថយការប្រើប្រាស់ក្រដាសប្រាក់នៅក្នុងទីផ្សារ។

ក្រុមហ៊ុនយើង នឹងបន្តធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាព ផលិតផលរបស់យើង ដើម្បីផ្តល់ជូននូវសេវាកម្មល្អបំផុត ជូនចំពោះ អតិថិជន ដែលជាម្ចាស់ អ៊ីអនកាត ហើយការផ្តល់ជូននេះមិនចំពោះ តែអតិថិជនដែលជាម្ចាស់អ៊ីអនកាត ប៉ុណ្ណោះទេ ប៉ុន្តែផ្តល់ជូនចំពោះ អតិថិជន អ៊ីអនកាតម៉ូបាយផងដែរ ដើម្បីធ្វើឲ្យអតិថិជនទទួលបាននូវ ភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ សុវត្ថិភាពក្នុងការប្រើប្រាស់ កាត ការគ្រប់គ្រងកាត បើកដំណើរការកាត បិទដំណើរការកាត ការ ពិនិត្យមើលសមតុល្យឥណទាន ពិនិត្យមើលប្រតិបត្តិការ របាយការណ៍ វិក្កយបត្រប្រចាំខែ និងពិនិត្យមើលពិន្ទុសន្សំដែលលោកអ្នកទទួលបាន ជាដើម។ មិនត្រឹមតែប៉ុណ្ណោះការទូទាត់បានយ៉ាងឆាប់រហ័សតាមរយៈ ការ “ស្កេនដើម្បីទូទាត់” ដោយគ្រាន់តែស្កេន QR កូដ ពីទូរស័ព្ទស្មាតហ្វូន របស់អតិថិជនដោយផ្ទាល់។ លើសពីនេះទៅទៀតមុខងារ Contactless ក៏អនុញ្ញាតឲ្យអតិថិជនធ្វើការទូទាត់បានយ៉ាងរហ័សដោយគ្រាន់តែ “ប៉ះ ដើម្បីទូទាត់”។

ឥណទានប្រាក់រៀល

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ជំងឺឆ្លងកូវីដ១៩ បានវាយប្រហារ យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បាន បន្តការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។ គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុរួមទាំងក្រុមហ៊ុនរបស់យើង បន្តចូលរួមចំណែក ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រទាំងស្រុងនូវយុទ្ធ សាស្ត្ររបស់ធនាគារជាតិកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីជួយអតិថិជនក្នុងគ្រាលំបាកនេះ។ យើងនៅតែបន្តការយោគយល់ ខ្ពស់ ក្នុងការប្រមូលឥណទានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាល និងសាវាចរណ៍នាំនានារបស់ធនាគារជាតិនៃកម្ពុជា ហើយក៏បន្តផ្តល់ឥណទានជូនដល់អតិថិជនរបស់យើង ដើម្បីអោយ ពួកគេអាចប្រើប្រាស់ធនធានទាំងនេះយកទៅអភិវឌ្ឍអាជីវកម្ម និង កែលម្អជីវភាពប្រចាំថ្ងៃ។ កម្ចីឥណទានបុគ្គលនៅតែជាសេវាកម្ម ឈានមុខរបស់យើងដែលប្រាក់រៀល ជាប្រភេទប័ណ្ណដែលយើងយក ចិត្តទុកដាក់ជាចម្បងដើម្បីលើកកម្ពស់ រូបិយប័ណ្ណក្នុងស្រុក ស្រប តាមគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា។



ពង្រីកអាជីវកម្មរបស់អ្នក
 ជាមួយសេវាកម្មម៉ូសាច់ប្រាក់ អ៊ីអន
 កម្ចីហ័ស គ្មានទ្រព្យធនរហូតដល់
២០លានរៀល

ការត្រួតពិនិត្យផ្ទៃក្នុង

ការប្រតិបត្តិតាមរបស់ធនាគារ

ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព បង្ហាញពីភាពរឹងមាំ និងសុវត្ថិភាពរបស់ដំណើរការធនាគារ។ ការរៀបចំដ៏សមស្រប និងការពង្រឹងប្រព័ន្ធប្រតិបត្តិការ និងការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយសង្គតិភាព ជួយឲ្យក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនរក្សាបាននូវធនធាន ចេញនូវរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត និងប្រតិបត្តិតាមនូវវាល់ច្បាប់ និងបទបញ្ញត្តិផ្សេងៗ។ ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង ក៏ជួយកាត់បន្ថយនូវឱកាសនៃការកើតឡើងនូវបញ្ហាសំខាន់ៗ និងភាពមិនប្រក្រតី មួយចំនួន ព្រមទាំងជួយក្នុងការទប់ស្កាត់នូវបញ្ហាទាំងនោះទាន់ពេលវេលា នៅពេលដែលវាបានកើតឡើង។ ក្នុងនោះដែរ មុខងារប្រតិបត្តិតាម ពិតជាចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពនៃការត្រួតពិនិត្យផ្ទៃក្នុងជាលក្ខណៈអចិន្ត្រៃយ៍របស់ក្រុមហ៊ុន។ ក្នុងនាមជាអ្នកការពារនៅស្រទាប់ទី២ ដោយផ្តាច់ចេញពីមុខងារការត្រួតពិនិត្យផ្ទៃក្នុងដទៃទៀតរបស់ក្រុមហ៊ុន មុខងារប្រតិបត្តិតាម គឺជាមុខងារដែលឯករាជ្យ ដែលមិនពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបញ្ចៀសពីទំនាស់នៃផលប្រយោជន៍។ តួនាទីដ៏សំខាន់របស់មុខងារប្រតិបត្តិតាម គឺដើម្បីធានាឲ្យបានថា ប្រតិបត្តិការ រចនាសម្ព័ន្ធ និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន អនុលោមតាមច្បាប់ និងបទបញ្ជា ពាក់ព័ន្ធក្រុមសីលធម៌ ទម្លាប់នៃការអនុវត្តប្រតិបត្តិការ និងយុទ្ធសាស្ត្រអាជីវកម្មដែលត្រូវបានកំណត់ដោយគណៈប្រតិបត្តិ។ នៅក្នុងឆ្នាំ២០២១ ផ្នែកប្រតិបត្តិតាម បានធ្វើបច្ចុប្បន្នភាពទៅលើ គោលនយោបាយបទបញ្ញត្តិ និងនីតិវិធី ដែលទាក់ទងទៅនឹង ក្របខណ្ឌប្រតិបត្តិតាម និងទៅលើគោលនយោបាយ បទបញ្ញត្តិ និងនីតិវិធីដទៃទៀត ដើម្បីឲ្យមានភាពសមស្របទៅនឹងការរីកចម្រើននៃផលិតផល សេវាកម្មនិរន្តរៈ និងជាពិសេស ឲ្យស្របទៅនឹងច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ឯកសារ និងសម្ភារៈដែលប្រើប្រាស់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក៏ត្រូវបានធ្វើការកែប្រែ និងថែទាំទាំងបានផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិករបស់យើង ដើម្បីធានាថា ចំណេះដឹង និងការយល់ដឹងរបស់ពួកគេ បានឆ្លើយតបទៅនឹងការកាត់បន្ថយហានិភ័យនៃការមិនប្រតិបត្តិតាមហានិភ័យផ្នែកច្បាប់ និងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នៅឆ្នាំ២០២២ យើងបានរៀបចំផែនការក្នុងការបង្កើតឲ្យមាននូវកម្មវិធីរៀបចំប្រព័ន្ធប្រតិបត្តិតាម ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពលើវាល់គោលនយោបាយ បទបញ្ញត្តិ និងនីតិវិធី ដែលពាក់ព័ន្ធបង្កើតឲ្យមាននូវបញ្ជីតាមដានការប្រតិបត្តិតាម និងកំណត់ពីផែនការក្នុងការតាមដាន និងត្រួតពិនិត្យ បង្កើតអោយមានកម្មវិធីសមស្របក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងយន្តការនៃការរាយការណ៍ ដើម្បីពង្រឹងមុខងារប្រតិបត្តិតាម ក្នុងការជួយឲ្យក្រុមហ៊ុនគ្រប់គ្រងការត្រួតពិនិត្យផ្ទៃក្នុងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។



ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនចាត់ទុកការគ្រប់គ្រងហានិភ័យ ជាធាតុសំខាន់មួយនៃអាជីវកម្ម និងបង្កប់វប្បធម៌ហានិភ័យរឹងមាំ នៅក្នុងប្រតិបត្តិការអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យ ដើម្បីឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមក្នុងដំណាក់កាលដំណើរការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់នូវគំនិត និងទស្សនៈដោយឯករាជ្យ ដូចជាការត្រួតពិនិត្យ ការរៀបចំផែនការ និងការដឹកនាំការគ្រប់គ្រងហានិភ័យរបស់ខ្លួនផ្ទាល់។ ក្រុមហ៊ុនបានរៀបចំអោយមាននូវកិច្ចប្រជុំការគ្រប់គ្រងហានិភ័យថ្នាក់តំបន់ប្រចាំខែ ដែលមានសមាភាពចូលរួម ពីប្រទេសជប៉ុន ថៃ ភូមា និងឡាវ ដែលសុទ្ធសឹងជាក្រុមហ៊ុនសម្ព័ន្ធ នៃអ៊ីអេសគ្រុប។





ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន

ចំណុចឆ្លុះបញ្ចាំងសម្រាប់ឆ្នាំ២០២១

ឆ្នាំ២០២១ យើងនៅតែបន្តផ្តល់អាហារូបករណ៍អ៊ីអន ១ ភាគរយ។ សកម្មភាពសំខាន់ៗនៃការដឹកនាំអង្គភាព និងការដាំដើមឈើ ដែលជាសកម្មភាពចម្បងរបស់អ៊ីអនគ្រប ត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ សកម្មភាព ទីក្រុងស្អាត ដែលជាសកម្មភាពចម្បងមួយរបស់ក្រុមហ៊ុនក៏ត្រូវបានផ្អាកផងដែរ។

ដោយឡែក យើងបានបង្កើនការបរិច្ចាគម៉ាស់បិទមុខ ថ្នាំសំលាប់មេរោគ និងការបរិច្ចាគដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ។ យើងគ្រោងនឹងផ្តល់អាហារូបករណ៍ដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់ទី១២ តាមរយៈកម្មវិធីអ្នកបន្តវេនក្នុងឆ្នាំ២០២២។

មេសា ផ្តល់អំណោយដល់កាកបាទក្រហមកម្ពុជា

មេសា ធ្វើការបរិច្ចាគតាមរយៈសមាគមធនាគារនៅកម្ពុជា “វិធានការប្រឆាំងជំងឺកូវីដ១៩”

ធ្នូ ផ្តល់អាហារូបករណ៍ក្លឹបអ៊ីអន ១% ដល់ "សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ "



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	១.០៥៦.២៥៦	៤.៣០៣.១៨៧	៩៦៤.៦៤៣	៣.៩០១.៩៨១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥.៦៤៤.៨៥២	២២.៩៩៧.១២៧	៧.២៩៩.៣០៤	២៩.៥២៥.៦៨៥
សមតុល្យនៅធនាគារផ្សេងៗ	៣.៨៤៦.៩០១	១៥.៦៧២.២៧៥	២.១២៥.៥៥២	៨.៥៩៧.៨៥៨
ឥណទានផ្តល់ដល់អតិថិជន	១២៦.៧៨៣.៤៩៨	៥១៦.៥១៥.៩៧១	១៣៣.២១៣.១៩២	៥៣៨.៨៤៧.៣៦២
ទ្រព្យសកម្មផ្សេងៗ	២.៥៣៩.៨៩៧	១០.៣៤៧.៥៤០	៣.០៥៦.៧៤២	១២.៣៦៤.៥២១
ទ្រព្យសម្បត្តិ និងបរិក្ខារ	១.២៨៤.៥៧២	៥.២៣៣.៣៤៦	១.៧៤១.៧២៧	៧.០៤៥.២៨៦
ទ្រព្យសកម្មអរូបី	១.៩៦០.៨០៧	៧.៩៨៨.៣២៨	២.២៣៥.២៤៨	៩.០៤១.៥៧៨
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.៦១៣.៩១៣	៦.៥៧៥.០៨២	២.៣៩៩.១៨៨	៩.៧០៤.៧១៥
ទ្រព្យសកម្មពន្ធពន្យារ	២.៩២០.០៤១	១១.៨៩៦.២៤៧	២.៦៣១.៦២២	១០.៦៤៤.៩១១
ទ្រព្យសកម្មសរុប	១៤៧.៦៥០.៧៣៧	៦០១.៥២៩.១០៣	១៥៥.៦៦៧.២១៨	៦២៩.៦៧៣.៨៩៧
បំណុល				
បំណុលពន្ធពន្យារ	៣៤៣.១៣៩	១.៣៩៧.៩៤៨	១.៤៥១.០៤៥	៥.៨៦៩.៤៧៧
បំណុលផ្សេងៗ	២.៩០៩.៣៥១	១១.៨៥២.៦៩៦	៤.០២៤.២៧៣	១៦.២៧៨.១៨៤
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	៣៣៥.៨៩៤	១.៣៦៨.៤៣២	២៥៨.១៨៧	១.០៤៤.៣៦៦
ប្រាក់កម្ចី	១០៧.៦៦៦.៥៤០	៤៣៨.៦៣៣.៤៨៤	១១៣.៤៥៣.២១២	៤៥៨.៩១៨.២៤៣
អនុបំណុល	៨.១២៥.៨៩៤	៣៣.១០៤.៨៩២	៨.១២៥.០៨២	៣២.៨៦៥.៩៥៧
បំណុលភតិសន្យា	១.៥៦៧.៣០៦	៦.៣៨៥.២០៥	២.៣៤៦.៨០២	៩.៤៩២.៨១៤
កាតព្វកិច្ចលើអត្ថប្រយោជន៍បុគ្គលិក	១៣៦.៤៩៥	៥៥៦.០៨១	១៥៥.៧៩២	៦៣០.១៧៩
បំណុលសរុប	១២១.០៨៤.៦១៩	៤៩៣.២៩៨.៧៣៨	១២៩.៨១៤.៣៩៣	៥២៥.០៩៩.២២០
មូលធន				
ដើមទុន	២០.០០០.០០០	៨១.៤៨០.០០០	២០.០០០.០០០	៨០.៩០០.០០០
ប្រាក់ចំណេញរក្សាទុក	៦.៥៦៦.១១៨	២៦.៦៥៩.៨៥៨	៥.៨៥២.៨២៥	២៣.៧៥៨.១៨២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩០.៥០៧	-	(៨៣.៥០៥)
មូលធនសរុប	២៦.៥៦៦.១១៨	១០៨.២៣០.៣៦៥	២៥.៨៥២.៨២៥	១០៤.៥៧៤.៦៧៧
បំណុល និងមូលធនសរុប	១៤៧.៦៥០.៧៣៧	៦០១.៥២៩.១០៣	១៥៥.៦៦៧.២១៨	៦២៩.៦៧៣.៨៩៧

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	៣៣.១៨៦.៨៦៥	១៣៥.០០៤.១៦៧	៣២.៧៨១.៥០៦	១៣៣.៦៥០.២០០
ចំណាយការប្រាក់	(៤.០១៤.៥២០)	(១៦.៣៣១.០៦៧)	(៣.៩៧៩.៧៣៧)	(១៦.២២៥.៣៨៨)
ចំណូលសុទ្ធពីការប្រាក់	២៩.១៧២.៣៤៥	១១៨.៦៧៣.១០០	២៨.៨០១.៧៦៩	១១៧.៤២៤.៨១២
ចំណូលពីថ្លៃឈ្នួលកម្រៃជើងសារ	២.១៧៨.៩២១	៨.៨៦៣.៨៥១	២.៣០៦.៤៣៥	៩.៤០៣.៣៣៥
ចំណូលផ្សេងៗ	៥០០.២៣៥	២.០៣៤.៩៥៦	២១៦.០៤២	៨៨០.៨០៣
ចំណេញពីប្រតិបត្តិការ	៣១.៨៥១.៥០១	១២៩.៥៧១.៩០៧	៣១.៣២៤.២៤៦	១២៧.៧០៨.៩៥០
ចំណាយបុគ្គលិក	(៨.០០៣.៧១៤)	(៣២.៥៥៩.១០៩)	(៧.៩២១.៦២០)	(៣២.២៩៦.៤៤៥)
ចំណាយរំលស់	(២.២៤៧.៦០៤)	(៩.១៤៣.២៥៣)	(២.៣៤៧.៩៧៣)	(៩.៥៧២.៦៨៦)
ចំណាយប្រតិបត្តិការផ្សេងៗ	(៥.៩១០.៦៧២)	(២៤.០៤៤.៦១៤)	(៦.០៦៩.៦២៣)	(២៤.៧៤៥.៨៥៣)
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ	(១៤.៦៧៥.៨៦៨)	(៥៩.៧០១.៤៣១)	(១៤.១៦៥.០៦៨)	(៥៧.៧៥០.៩៨២)
ប្រាក់ចំណេញមុនពន្ធដារ	១.០១៣.៦៤៣	៤.១២៣.៥០០	៨១៩.៩៦២	៣.៣៤២.៩៨៤
ចំណាយពន្ធលើប្រាក់ចំណូល	(៣០០.៣៥០)	(១.២២១.៨២៤)	(២៦៥.៣៥០)	(១.០៨១.៨៣២)
ប្រាក់ចំណេញក្នុងឆ្នាំ	៧១៣.២៩៣	២.៩០១.៦៧៦	៥៥៤.៦១២	២.២៦១.១៥២
លទ្ធផលលម្អិតផ្សេងៗ				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៧៤.០១២	-	(១៧៦.៦៩២)
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	៧១៣.២៩៣	៣.០៧៥.៦៨៨	៥៥៤.៦១២	២.០៨៤.៤៦០

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២០.០០០.០០០	៨១.៥០០.០០០	៥.២៩៨.២១៣	២១.៤៩៧.០៣០	៩៣.១៨៧	២៥.២៩៨.២១៣	១០៣.០៩០.២១៧
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	៥៥៤.៦១២	២.២៦១.១៥២	-	៥៥៤.៦១២	២.២៦១.១៥២
លទ្ធផលលម្អិតផ្សេងៗ							
- លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៧៦.៦៩២)	-	(១៧៦.៦៩២)
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	-	-	៥៥៤.៦១២	២.២៦១.១៥២	(១៧៦.៦៩២)	៥៥៤.៦១២	២.០៨៤.៤៦០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦០០.០០០)	-	-	-	-	(៦០០.០០០)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២០.០០០.០០០	៨០.៩០០.០០០	៥.៨៥២.៨២៥	២៣.៧៥៨.១៨២	(៨៣.៥០៥)	២៥.៨៥២.៨២៥	១០៤.៥៧៤.៦៧៧
នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២០.០០០.០០០	៨០.៩០០.០០០	៥.៨៥២.៨២៥	២៣.៧៥៨.១៨២	(៨៣.៥០៥)	២៥.៨៥២.៨២៥	១០៤.៥៧៤.៦៧៧
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	៧១៣.២៩៣	២.៩០១.៦៧៦	-	៧១៣.២៩៣	២.៩០១.៦៧៦
លទ្ធផលលម្អិតផ្សេងៗ							
- លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១៧៤.០១២	-	១៧៤.០១២
ចំណូលលម្អិតសរុបប្រចាំឆ្នាំ	-	-	៧១៣.២៩៣	២.៩០១.៦៧៦	១៧៤.០១២	៧១៣.២៩៣	៣.០៧៥.៦៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៨០.០០០	-	-	-	-	៥៨០.០០០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២០.០០០.០០០	៨១.៤៨០.០០០	៦.៥៦៦.១១៨	២៦.៦៥៩.៨៥៨	៩០.៥០៧	២៦.៥៦៦.១១៨	១០៨.២៣០.៣៦៥

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញក្នុងឆ្នាំ	១.០១៣.៦៤៣	៤.១២៣.៥០០	៨១៩.៩៦២	៣.៣៤២.៩៨៤
និយ័តកម្មលើ៖				
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	(១៩.២៩៧)	(៧៨.៥០០)	(១៨.២៨២)	៧៤.៥៣៦
ចំណាយរំលស់	២.២៤៧.៦០៤	៩.១៤៣.២៥៣	២.៣៤៧.៩៧៣	៩.៥៧២.៦៨៦
ចំណេញលើការយប់ទទួលស្គាល់ភតិសន្យា	-	-	(១៣.៩៥៤)	(៥៦.៨៩០)
ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	១៤.៦៧៥.៨៦៨	៥៩.៧០១.៤៣១	១៤.១៦៥.០៦៨	៥៧.៧៥០.៩៨២
ខាតពីការលក់ និងលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ	១.៦០២	៦.៥១៧	៦.៧៤១	២៧.៤៨៣
ចំណូលការប្រាក់	(៣៣.១៨៦.៨៦៥)	(១៣៥.០០៤.១៦៧)	(៣២.៧៨១.៥០៦)	(១៣៣.៦៥០.២០០)
ចំណាយការប្រាក់	៤.០១៤.៥២០	១៦.៣៣១.០៦៧	៣.៩៧៩.៧៣៧	១៦.២២៥.៣៨៨
ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ	(១០៤.៥៣១)	(៤២៥.៨៥៩)	៩៨.២៨៧	៣៩៧.៥៧១
	(១១.៣៥៧.៤៥៦)	(៤៦.២០២.៧៥៨)	(១១.៣៩៥.៩៧៤)	(៤៦.៤៦៤.៥៣២)
បម្រែបម្រួល៖				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៦៥៣.៩០៣	៦.៧២៨.០៧៧	(១.៥៥១.៨៩៤)	(៦.៣២៧.០៧២)
ឥណទានផ្តល់ដល់អតិថិជន	(៧.៧៩៤.៦៣៩)	(៣១.៧០៨.៥៩១)	(២១.៨៨១.២០៤)	(៨៩.២០៩.៦៦៩)
ទ្រព្យសកម្មផ្សេងៗ	៥១៦.៨៤៥	២.១០២.៥២៥	(៧៩៥.៦២៣)	(៣.២៤៣.៧៥៥)
បំណុលផ្សេងៗ	(១.១១៤.១១០)	(៤.៥៣២.១៩៩)	(១១២.៤២១)	(៤៥៨.៣៤០)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(១៨.០៩៥.៤៥៧)	(៧៣.៦១២.៩៤៦)	(៣៥.៧៣៧.១១៦)	(១៤៥.៧០៣.៣៦៨)
ការប្រាក់បានទទួល	៣២.៨៤៩.៨៣៣	១៣៣.៦៣៣.១២១	៣២.៣៤៣.៩២៣	១៣១.៨៦៦.១៧៤
ការប្រាក់បានបង់	(៣.៩២៥.៧២៤)	(១៥.៩៦៩.៨៤៥)	(៣.៩៧១.០៤៥)	(១៦.១៨៩.៩៥០)
ពន្ធលើប្រាក់ចំណូលបានបង់	(១.៦៩៦.៦៧៥)	(៦.៩០២.០៧៤)	(២.០២៥.០២១)	(៨.២៥៦.០១១)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	៩.១៣១.៩៧៧	៣៧.១៤៨.២៥៦	(៩.៣៨៩.២៥៩)	(៣៨.២៨៣.១៥៥)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៤១៩.៦០៦)	(១.៧០៦.៩៥៧)	(៣៣៥.១៦៦)	(១.៣៦៦.៤៧២)
ការទិញទ្រព្យសកម្មអរូបី	(១៧៨.៣៦៦)	(៧២៥.៥៩៣)	(២៤៦.៩៧១)	(១.០០៦.៩០១)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	១៧៧	៧២០	៣៣៧	១.៣៧៤
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព វិនិយោគ	(៥៩៧.៧៩៥)	(២.៤៣១.៨៣០)	(៥៨១.៨០០)	(២.៣៦០.៩៩៩)
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	៤០.២៥៨.៣២១	១៦៣.៧៧០.៨៥០	៧១.៦១៥.០២០	២៩១.៩៧៤.៤៣៧
ការទូទាត់សងប្រាក់កម្ចី	(៤៦.០២៩.២៥៨)	(១៨៧.២៤៧.០២២)	(៧០.៩៣២.៨០៦)	(២៨៩.១៩៣.០៥០)
សាច់ប្រាក់បានពីអនុបណ្ណាល	-	-	៤.១២៤.២៧០	១៦.៨១៤.៦៤៩
ការទូទាត់សងប្រាក់ដើមភតិសន្យា	(៩១៤.០៣៦)	(៣.៧១៨.២៩៨)	(៨៣៨.៣០៨)	(៣.៤១៧.៧៨២)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន	(៦.៦៨៤.៩៧៣)	(២៧.១៩៤.៤៧០)	៣.៩៦៨.១៧៦	១៦.១៧៨.២៥៤
ការចុះបញ្ជីឡើងវិញនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	១.៨៤៩.២០៩	៧.៥២១.៩៥៦	(៦.០០២.៨៨៣)	(២៤.៤៧៦.៩០០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល សនាដើមឆ្នាំ	៣.១១១.០៤៦	១២.៥៨៤.១៨១	៩.១១៣.៩២៩	៣៧.១៣៩.២៦១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០១.៩៤៣	-	(៧៨.១៨០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងឆ្នាំ	៤.៩៦០.២៥៥	២០.៦៨៦.០៨០	៣.១១១.០៤៦	១២.៥៨៤.១៨១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

១. អំពីធនាគារ

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាធនាគារ ដែលបានទទួល អាជ្ញាប័ណ្ណជាធនាគារឯកទេស និងបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីដំបូងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្រោមការចុះបញ្ជីលេខ ០០០០៦៣៨៨ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ធនាគារទទួលបានអាជ្ញាប័ណ្ណជាត្រីស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ភាគហ៊ុនរបស់ធនាគារពីដំបូង ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅប្រទេសថៃ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ធនាគារទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមានសុពលភាពជាអចិន្ត្រៃយ៍។ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មលើការផ្លាស់ប្តូរឈ្មោះពី អ៊ីអេស ម៉ាយក្រហាយនៃន (ខេមបូឌា) ទៅជាធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី និងផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនទៅជា ៨០% ដែលត្រូវបានកាន់កាប់ដោយ AEON Thana Sinsap (Thailand) Public Company Limited និង ២០% ត្រូវបានកាន់កាប់ដោយ AEON Financial Co., Ltd. (“AFS”)។

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មដើម្បីកែប្រែរចនាសម្ព័ន្ធភាគហ៊ុនដោយមានការកាន់កាប់ ៥០% ស្មើគ្នារវាង AEON Thana Sinsap (Thailand) Public Company Limited និង AFS។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ AFS បានផ្ទេរភាគហ៊ុនទាំងអស់ទៅក្រុមហ៊ុន AFS Corporation Co., Ltd. (“AFSC”) ដែលជាក្រុមហ៊ុនបង្កើតឡើងនៅប្រទេសជប៉ុន។ AFSC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AFS។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានទទួលនូវការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ទៅលើការផ្លាស់ប្តូរភាគទុនិក និងវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ធនាគារបានទទួលនូវការយល់ព្រមពីក្រសួងពាណិជ្ជកម្មលើការធ្វើវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន។

ក្រុមហ៊ុនមេធំបំផុត គឺ AEON Co., Ltd. ដែលបានចុះបញ្ជីនៅប្រទេសជប៉ុន។

សកម្មភាពចម្បងរបស់ធនាគារមានដូចខាងក្រោម៖

- សេវាកម្មកាតព្វកិច្ច
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាត (បង់រំលស់) និងឥណទាន
- កម្មវិធីរបស់ទូរស័ព្ទស្អាតហ្វូន (អ៊ីអេសវីលឡេត) ជាប្រភេទវត្ថុខ្មៅរៀល ដែលបំពាក់ជាមួយមុខងារទូទាត់ប្រាក់តាមរយៈ QR កូដ និងមុខងារផ្ទេរប្រាក់
- សេវាកម្មពាក់ព័ន្ធដទៃទៀតដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ការិយាល័យកណ្តាលរបស់ធនាគារស្ថិតនៅជាន់ទី៦ នៃ Diamond Twin Tower ផ្លូវសុភមង្គល ក្នុងផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២។

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញលើកលែងតែមានការចែងផ្ទុយពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម ដូចដែលបានពន្យល់នៅក្នុងគោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅ ផ្អែកលើតម្លៃទីផ្សារដែលជាថ្លៃក្នុងការដោះដូរទំនិញ និងសេវាកម្ម។

៣. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	៦៥៣.០៥២	២.៦៦០.៥៣៤	៤៥៩.០៨៩	១.៨៥៧.០១៥
ប្រាក់រៀល	៤០៣.២០៤	១.៦៤២.៦៥៣	៥០៥.៥៥៤	២.០៤៤.៩៦៦
	១.០៥៦.២៥៦	៤.៣០៣.១៨៧	៩៦៤.៦៤៣	៣.៩០១.៩៨១

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	២.១៨៤	៨.៨៩៨	២.៧៣៣	១១.០៥៥
ប្រាក់បញ្ញើមានកាលកំណត់រយៈពេល៣ ខែឬតិចជាង *	៥១៦.០២៥	២.១០២.២៨៦	២.៣៧២.០០០	៩.៥៩៤.៧៤០
	៥១៨.២០៩	២.១១១.១៨៤	២.៣៧៤.៧៣៣	៩.៦០៥.៧៩៥
ប្រាក់តម្កល់ធានាលើដើមទុន **	១.០០០.០០០	៤.០៧៤.០០០	១.០០០.០០០	៤.០៤៥.០០០
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលច្រើនជាង៣ខែ *	៤.១២៦.៦៤៣	១៦.៨១១.៩៤៣	៣.៩២៤.៥៧១	១៥.៨៧៤.៨៩០
	៥.៦៤៤.៨៥២	២២.៩៨៧.១២៧	៧.២៩៩.៣០៤	២៩.៥២៥.៦៨៥

* វាបង្ហាញពីមូលបត្រអាចជួញដូរបាន (NCD) ជាមួយធនាគារជាតិនៃកម្ពុជា ដែលមានរយៈពេលបីខែ ទៅ ដប់ពីរខែ NCDs ទាំងនេះត្រូវបានដាក់ជាវត្ថុបញ្ចាំជាមួយនឹងប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា តាមរយៈប្រតិបត្តិការដាក់វត្ថុបញ្ចាំសាច់ប្រាក់ងាយស្រួល (LPCO)។

** ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០០-០៥ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ ធនាគារ ត្រូវរក្សាទុកប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា ចំនួន ៥% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះមិនអាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបាននោះទេ ហើយនឹងត្រូវបង្វិលឲ្យធនាគារវិញនៅពេលដែលធនាគារ ស្ម័គ្រចិត្ត បញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៥. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារក្នុងស្រុក				
គណនីចរន្ត	៣.៣៧៤.៦១៥	១៣.៧៤៨.១៨២	១.៧៥៧.៥៣២	៧.១០៩.២១៧
ធនាគារក្រៅស្រុក				
គណនីចរន្ត	៥២៧.២០០	២.១៤៧.៨១៣	៣៨៦.១៣៨	១.៥៦១.៩២៨
	៣.៩០១.៨១៥	១៥.៨៩៥.៩៩៥	២.១៤៣.៦៧០	៨.៦៧១.១៤៥
សំវិធានធនឱនភាពតម្លៃ	(៥៤.៩១៤)	(២២៣.៧២០)	(១៨.១១៨)	(៧៣.២៨៧)
	៣.៨៤៦.៩០១	១៥.៦៧២.២៧៥	២.១២៥.៥៥២	៨.៥៩៧.៨៥៨

៦. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជនវាស់វែងតាមតម្លៃដករំលស់	១៤៧.៥០៨.៤៩៦	៦០០.៩៤៩.៦១៣	១៤៩.៨៨១.០៧៦	៦០៦.២៦៨.៩៥២
ការខាតបង់ពីការកែប្រែ *	(១.៤២០.១៩៨)	(៥.៧៨៥.៨៨៧)	(៦០៨.៦៣៣)	(២.៤៦១.៩២០)
តម្លៃយោងដុល	១៤៦.០៨៨.២៩៨	៥៩៥.១៦៣.៧២៦	១៤៩.២៧២.៤៤៣	៦០៣.៨០៧.០៣២
សំវិធានធនឱនភាពតម្លៃ	(១៩.៣០៤.៨០០)	(៧៨.៦៤៧.៧៥៥)	(១៦.០៥៩.២៥១)	(៦៤.៩៥៩.៦៧០)
តម្លៃយោង	១២៦.៧៨៣.៤៩៨	៥១៦.៥១៥.៩៧១	១៣៣.២១៣.១៩២	៥៣៨.៨៤៧.៣៦២

* នាការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួននៃឥណទានផ្តល់ដល់អតិថិជន ជាមួយនឹងឧបសគ្គសន្ទនីយភាពដែលបានកើតឡើងបណ្តាលមកពីលទ្ធផលដោយផ្ទាល់នៃការរីករាលដាលនៃជំងឺកូវីត ១៩ ត្រូវបានរៀបចំឡើងវិញ។ ការខាតបង់ពីការកែប្រែ ត្រូវបានគេទទួលស្គាល់ដោយការគណនាតម្លៃឥណទានរៀបចំឡើងវិញ ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកែប្រែតាមអត្រា EIR ដើម។

	ថ្ងៃទី៣១ ធ្នូ ២០២១			ថ្ងៃទី៣១ ធ្នូ ២០២០		
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទានរយៈពេលវែង	២៨.៧៤២.១៤៧	(៦.៦៨០.៤៦៥)	២២.០៦១.៦៨២	៣១.៩២៦.២៩២	(៣.៤៣៤.៩១៦)	២៨.៤៩១.៣៧៦
ឥណទានរយៈពេលខ្លី	១១៧.៣៤៦.១៥១	(១២.៦២៤.៣៣៥)	១០៤.៧២១.៨១៦	១១៧.៣៤៦.១៥១	(១២.៦២៤.៣៣៥)	១០៤.៧២១.៨១៦
	១៤៦.០៨៨.២៩៨	(១៩.៣០៤.៨០០)	១២៦.៧៨៣.៤៩៨	១៤៩.២៧២.៤៤៣	(១៦.០៥៩.២៥១)	១៣៣.២១៣.១៩២

៧. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បង់មុន និងប្រាក់កក់	៩៦៥.៤២៦	៣.៩៣៣.១៤៦	៩៧៤.២០២	៣.៩៤០.៦៤៧
គណនីត្រូវទទួល	៦៧៨.៧៣៩	២.៧៦៥.១៨៣	១.៣០៦.៥១៧	៥.២៨៤.៨៦១
ការបង់ទុកមុន	៤៩៦.៨៧៥	២.០២៤.២៦៩	៣១៩.២០៤	១.២៩១.១៨០
ផ្សេងៗ	៣៩៨.៨៥៧	១.៦២៤.៩៤២	៤៥៦.៨១៩	១.៨៤៧.៨៣៣
	២.៥៣៩.៨៩៧	១០.៣៤៧.៥៤០	៣.០៥៦.៧៤២	១២.៣៦៤.៥២១

៨. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ គ្រឿងសង្ហារឹម អាគារធ្វើល និងបរិក្ខារភ្ជាប់		បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២.០៥១.៩៦២	៣៦៥.៦៧៩	១.០២០.៩៥៤	២.៣៨១.៩៩៤	-	៥.៨២០.៥៨៩	២៣.៥៤៤.២៨៣
ការទិញបន្ថែម	៣៥.០១៤	៧.៥៤៤	៧៤.៤៨៣	១៦២.៤៤០	១៤០.១២៤	៤១៩.៦០៦	១.៧០៦.៩៥៧
ការផ្ទេរ	១២.៩០១	-	-	៥៨.៨៧៨	(៧១.៧៧៩)	-	-
ការលក់ចេញ	-	(២.៦៤២)	(៥១០)	-	-	(៣.១៥២)	(១២.៨២២)
ការលុបចោល	-	(៣.៧៣០)	(១០.៦១៨)	(៣១.១៩២)	-	(៤៥.៥៤០)	(១៨៤.២៥៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១៧១.០២២
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.០៩៩.៨៧៧	៣៦៦.៨៥២	១.០៨៤.៣០៩	២.៥៧២.១២០	៦៨.៣៤៦	៦.១៩១.៥០៣	២៥.២២៤.១៨៣
ដក៖ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	(១.៤២៧.៦៧៤)	(២២៣.៧៦៣)	(៦៨៥.៤២១)	(១.៧៤២.០០៤)	-	(៤.០៧៨.៨៦២)	(១៦.១៥៨.៦៦៤)
រំលស់	(២៥៩.១៦៤)	(៤៨.៥៣២)	(២២៨.៨៤៤)	(៣៣៨.៤៤២)	-	(៨៧៤.៩៨២)	(៣.៥៣៩.៩៦៤)
ការលក់ចេញ	-	១.៥១៩	៥១០	-	-	២.០២៩	៨.២៥៤
ការលុបចោល	-	៣.៦៦០	១០.៣០៧	៣០.៩១៧	-	៤៤.៨៨៤	១៨២.៩៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៤២.៣០១)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១.៦៨៦.៨៣៨)	(២៦៧.១១៦)	(៩០៣.៤៤៨)	(២.០៨៩.៥២៩)	-	(៤.៩០៦.៩៣១)	(១៩.៩៩០.៨៦២)
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤១៣.០៣៩	៩៩.៧៣៦	១៨០.៨៦១	៥២២.៥៩១	៦៨.៣៤៥	១.២៨៤.៥៧២	៥.២៣៣.៣៤៤

៨. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ គ្រឿងសង្ហារឹម អាគារជួល និងបរិក្ខារភ្ជាប់		បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១.៩៧៤.៧០៥	៣៥៨.៨២២	៩២៩.៣២២	២.១៨៦.៥៦៥	៤៥.២២៥	៥.៤៩៤.៦៣៩	២២.៣៩០.៦៥៥
ការទិញបន្ថែម	៨៦.៤៩០	២៣.៥៩៦	៩៧.១១៣	២០៤.៧៩៦	-	៤១១.៩៩៥	១.៦៧៩.៧០៤
ការផ្ទេរ	-	-	៥.៦០០	-	(៤៥.២២៥)	(៣៩.៦២៥)	(១៦១.៥៥១)
ការលក់ចេញ	(៨.១៨៣)	(១៣.៦៤៤)	(១៥០)	-	-	(២១.៩៧៧)	(៨៩.៦០០)
ការលុបចោល	(១.០៥០)	(៣.០៩៥)	(១០.៩៣១)	(៩.៣៦៧)	-	(២៤.៤៤៣)	(៩៩.៦៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៧៥.២៧១)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២.០៥១.៩៦២	៣៦៥.៦៧៩	១.០២០.៩៥៤	២.៣៨១.៩៩៤	-	៥.៨២០.៥៨៩	២៣.៩៥៩.២៧៣
ដក៖ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(១.០០២.៨០២)	(១៨៧.១០៩)	(៤៥៣.៦៥៤)	(១.៤៤២.៩៨៤)	-	(៣.០៨៦.៥៤៩)	(១២.៥៧២.០៩៨)
រំលស់	(៣៩៣.៨៦៤)	(៥០.៦៥១)	(២៤២.៣៨៩)	(៣០៨.២១៦)	-	(៩៩៥.១២០)	(៤.០៥៧.១០៤)
ការកែតម្រូវ	(៣៧.២០៤)	-	-	-	-	(៣៧.២០៤)	(១៥១.៦៨១)
ការលក់ចេញ	៥.៤៩១	១១.៩៣១	១៥០	-	-	១៧.៥៧២	៣១.១៩៤
ការលុបចោល	៧០៥	២.០៦៦	១០.៤៧២	៩.១៩៦	-	២២.៤៣៩	៤៥.៤៨៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១២៤.៣៥១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(១.៤២៧.៦៧៤)	(២២៣.៧៦៣)	(៦៨៥.៤២១)	(១.៧៤២.០០៤)	-	(៤.០៨៨.៨៦២)	(១៦.៤៤៨.៩៩៧)
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៦២៤.២៨៨	១៤១.៩១៦	៣៣៥.៥៣៣	៦៣៩.៩៩០	-	១.៧៣១.៧២៧	៧.៥១០.២៧៦

៩. ទ្រព្យសកម្មអរូបី

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	កម្មវិធីកុំព្យូទ័រ	កម្មវិធីកុំព្យូទ័រ កំពុងតម្លើង	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤.៨៤៣.២៧៣	១៤.៤៦០	៤.៨៥៧.៧៣៣	១៩.៦៤៩.៥៣០
ការទិញបន្ថែម	១០៥.៤៣៤	៧២.៩៣២	១៧៨.៣៦៦	៧២៥.៥៩៣
ការផ្ទេរ	៦.៨៤២	(៦.៨៤២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១៤១.៩៤៤
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៤.៩៥៥.៥៤៩	៨០.៥៥០	៥.០៣៦.០៩៩	២០.៥១៧.០៦៧

៩. ទ្រព្យសកម្មអរូបី (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	កម្មវិធីកុំព្យូទ័រ		សរុប	
	កម្មវិធីកុំព្យូទ័រ	កម្មវិធីកុំព្យូទ័រ កំណត់តម្លៃ	ដុល្លារអាមេរិក	ពាន់រៀល
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	(២.៦២២.៤៨៥)	-	(២.៦២២.៤៨៥)	(១០.៦០៧.៩៥២)
រំលស់	(៤៥២.៨០៧)	-	(៤៥២.៨០៧)	(១.៨៤២.០១៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៧៨.៧៦៨)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(៣.០៧៥.២៩២)	-	(៣.០៧៥.២៩២)	(១២.៥២៨.៧៣៩)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១.៨៨០.២៥៧	៨០.៥៥០	១.៩៦០.៨០៧	៧.៩៨៨.៣២៨

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	កម្មវិធីកុំព្យូទ័រ		សរុប	
	កម្មវិធីកុំព្យូទ័រ	កម្មវិធីកុំព្យូទ័រ កំណត់តម្លៃ	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៤.៥៨១.១៧៩	៣១.៣៨៣	៤.៦១២.៥៦២	១៨.៧៩៦.១៨៩
ការទិញបន្ថែម	២០៧.៣៤៦	-	២០៧.៣៤៦	៨៤៥.៣៥០
ការផ្ទេរ	៥៦.៥៤៨	(១៦.៩២៣)	៣៩.៦២៥	១៦១.៥៥១
ការលុបចោល	(១.៨០០)	-	(១.៨០០)	(៧.៣៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១៤៦.២២១)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤.៨៤៣.២៧៣	១៤.៤៦០	៤.៨៥៧.៧៣៣	១៩.៦៤៩.៥៣០
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(២.១៨២.៥៥៤)	-	(២.១៨២.៥៥៤)	(៨.៨៩៣.៩០៦)
រំលស់	(៤៤១.០៦២)	-	(៤៤១.០៦២)	(១.៧៩៨.២១០)
ការលុបចោល	១.១៣១	-	១.១៣១	៤.៦១១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៧៩.៥៥៣
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(២.៦២២.៤៨៥)	-	(២.៦២២.៤៨៥)	(១០.៦០៧.៩៥២)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២.២២០.៧៨៨	១៤.៤៦០	២.២៣៥.២៤៨	៩.០៤១.៥៧៨

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ការផ្តល់ការិយាល័យ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
នាដើមឆ្នាំ	៤.៥៣០.២២៧	១៨.៣២៤.៧៦៨	៣.៩០០.២៣៤	១៥.៨៩៣.៤៥៣
ការទិញបន្ថែម	១៣៤.៥៤០	៥៤៧.៣០៩	៧៣៤.៦៣៩	២.៩៩៥.១២៣
កិច្ចសន្យាជួលដែលមិនបានទទួលស្គាល់	-	-	(១០៤.៦៤៦)	(៤២៦.៦៤២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣២.១៨៤	-	(១៣៧.១៦៦)
នាចុងឆ្នាំ	៤.៦៦៤.៧៦៧	១៩.០០៤.២៦១	៤.៥៣០.២២៧	១៨.៣២៤.៧៦៨
ដក៖ រំលស់បង្គរ				
នាដើមឆ្នាំ	(២.១៣១.០៣៩)	(៨.៦២០.០៥៣)	(១.២៣៣.២០២)	(៥.០២៥.២៩៨)
រំលស់	(៩១៩.៨១៥)	(៣.៧៤១.៨០៧)	(៩១១.៧៩១)	(៣.៧១៧.៣៧២)
កិច្ចសន្យាជួលដែលមិនបានទទួលស្គាល់	-	-	១៣.៩៥៤	៥៦.៨៩០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៧.៣១៩)	-	៦៥.៧២៧
នាចុងឆ្នាំ	(៣.០៥០.៨៥៤)	(១២.៤២៩.១៧៩)	(២.១៣១.០៣៩)	(៨.៦២០.០៥៣)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ	១.៦១៣.៩១៣	៦.៥៧៥.០៨២	២.៣៩៩.១៨៨	៩.៧០៤.៧១៥

ធនាគារផ្តល់ទ្រព្យសកម្ម រួមបញ្ចូលអគារការិយាល័យ។ ការផ្តល់ជាមធ្យមមានចំនួន ៥ ឆ្នាំ(២០២០៖ ៥ ឆ្នាំ)។ ទឹកប្រាក់ដែលទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់សម្រាប់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៩១៩.៨១៥	៣.៧៤១.៨០៧	៩១១.៧៩១	៣.៧១៧.៣៧២
ចំណាយការប្រាក់លើបំណុល ភតិសន្យា	១៣០.៣៤១	៥៣០.២២៧	១៥៥.០៣៩	៦៣២.០៩៤
ចំណាយទាក់ទងនឹងការផ្តល់ទ្រព្យសកម្មដែលមានតម្លៃទាប	៥៦.៥៧៩	២៣០.១៦៣	៦១.៥២៦	២៥០.៨៤២
	១.១០៦.៧៣៥	៤.៥០២.១៩៧	១.១២៨.៣៥៦	៤.៦០០.៣០៨

១១. ពន្ធលើប្រាក់ចំណូល

(ក) ទ្រព្យសកម្មពន្ធពន្យារសុទ្ធ

ទ្រព្យសកម្ម និងបំណុលពន្ធពន្យារត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កងរវាងទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ និងពន្ធដែលស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	៣.២៥១.១៥៩	១៣.២៤៥.២២២	៣.១២៤.៧១៤	១២.៦៣៩.៤៦៨
បំណុលពន្ធពន្យារ	(៣៣១.១១៨)	(១.៣៤៨.៩៧៥)	(៤៩៣.០៩២)	(១.៩៩៤.៥៥៧)
	២.៩២០.០៤១	១១.៨៩៦.២៤៧	២.៦៣១.៦២២	១០.៦៤៤.៩១១

ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖

	សវិធានធន ទ្រព្យសកម្ម ខាតបង់តម្លៃ ធ្លាក់ចុះ	ការវាយតម្លៃ ឡើងវិញលើ ឥណទានដែល ត្រូវបានពន្យារ	ការរំលស់	ប្រាក់ចំណូល មិនទាន់បាន ទទួលស្គាល់	កាតព្វកិច្ចលើ អត្ថប្រយោជន៍ របស់និយោជិត	ចំណាយបង្គរ	(ចំណេញ)/ ខាតពីលម្អៀង អត្រាប្តូរប្រាក់	សិទ្ធិក្នុងការ ប្រើប្រាស់ទ្រព្យ សកម្ម	បំណុល ភតិសន្យា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក			ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២.១៧៣.៣១៩	១២១.៧២៧	៩៤.២១៩	១០៣.៩៩៨	៣១.១៥៨	១០១.៣១៧	(៤.៥៩៦)	(៤៧៩.៨៤១)	៤៩០.៣២១	២.៦៣១.៦២២
ដកចេញ/(បញ្ចូល)										
ក្នុងចំណេញ ឬខាត	២០៧.៣៦២	១២០.៤២៩	២២.៩៥៧	២១.១១៧	(៣.៨៩៩)	(៦៨.០២៩)	៨.២៤៥	១៥៧.០៥៨	(១៧៦.៨៦១)	២៨៨.៤១៩
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.៣៨០.៦៨១	២៤២.១៥៦	១១៧.១៧៦	១២៥.១១៥	២៧.២២៩	៣៣.២៨៨	៣.៦៤៩	(៣២២.៧៨៣)	៣១៣.៤៦០	២.៩២០.០៤១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១										
គិតជាពាន់រៀល	៩.៦៩៨.៨៩៤	៩៨៦.៥៤៤	៤៧៧.៣៧៥	៥០៩.៧១៩	១១១.២១៦	១៣៥.៦១៥	១៤.៨៦៦	(១.៣១៥.០១៨)	១.២៧៧.០៣៦	១១.៨៩៦.២២៧

១១. ពន្ធលើប្រាក់ចំណូល (ត)

(ខ) បំណុលពន្ធបន្ត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១.៤៥១.០៤៥	៥.៨៦៩.៤៧៧	១.៧០១.២០៧	៦.៩៣២.៤១៩
ចំណាយពន្ធបន្ត	៥៨៨.៧៦៩	២.៣៩៥.១១២	១.៧៧៤.៨៥៩	៧.២៣៦.១០០
ពន្ធបន្តបានបង់	(១.៦៩៦.៦៧៥)	(៦.៩០២.០៧៤)	(២.០២៥.០២១)	(៨.២៥៦.០១១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣៥.៤៣៣	-	(៤៣.០៣១)
នាចុងឆ្នាំ	៣៤៣.១៣៩	១.៣៩៧.៩៤៨	១.៤៥១.០៤៥	៥.៨៦៩.៤៧៧

(គ) ចំណាយពន្ធលើប្រាក់ចំណូល

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធបន្ត	៥៨៨.៧៦៩	២.៣៩៥.១១២	១.៧៧៤.៨៥៩	៧.២៣៦.១០០
ពន្ធពន្យារ	(២៨៨.៤១៩)	(១.១៧៣.២៨៨)	(១.៥០៩.៥០៩)	(៦.១៥៤.២៦៨)
ចំណាយពន្ធលើប្រាក់ចំណូល	៣០០.៣៥០	១.២២១.៨២៤	២៦៥.៣៥០	១.០៨១.៨៣២

អនុលោមទៅតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលគណនាតាមអត្រាពន្ធផ្លូវការ ២០% ធៀបទៅនឹងពន្ធលើប្រាក់ចំណូល ដែលបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនដកពន្ធ	១.០១៣.៦៤៣	៤.១២៣.៥០០	៨១៩.៩៦១	៣.៣៤២.៩៨០
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធ ២០%	២០២.៧២៩	៨២៤.៧០២	១៦៣.៩៩២	៦៦៨.៥៩៥
ផលប៉ះពាល់លើចំណាយមិនអាចកាត់កងបាន	៧៥.៩៣៤	៣០៨.៩០០	១០០.០៦៨	៤០៧.៩៧៧
ផលប៉ះពាល់ពន្ធពន្យារមិនទាន់ទទួលស្គាល់	២៧.០២១	១០៩.៩២១	១.២៩០	៥.២៦០
ការទទួលស្គាល់លើសនៅឆ្នាំមុន	(៥.៣៣៤)	(២១.៦៩៩)	-	-
ចំណាយពន្ធលើប្រាក់ចំណូល	៣០០.៣៥០	១.២២១.៨២៤	២៦៥.៣៥០	១.០៨១.៨៣២

ការគណនាពន្ធលើប្រាក់ចំណូល ត្រូវបានត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធ។

១២. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទូទាត់ឱ្យអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់	១.០៤៦.២៦៣	៤.២៦២.៤៧៥	២.០៣០.៨២១	៨.២១៤.៦៧១
ចំណាយបង្គរកាតព្វកិច្ចបុគ្គលិក	៥៩៣.០៧៣	២.៤១៦.១៧៩	៧៨៣.៥៤០	៣.១៦៩.៤១៩
ចំណាយបង្គរ	៤៣០.៨៧៤	១.៧៥៥.៣៨១	៤១៦.៨៩៧	១.៦៨៦.៣៤៨
បំណុលពន្ធផ្សេងៗ	១២០.៣៥៣	៤៩០.៣១៨	១០៨.៩០៩	៤៤០.៥៣៧
គណនីត្រូវទូទាត់ឱ្យភាគីពាក់ព័ន្ធ ផ្សេងៗ	១០៦.៩៤៤	៤៣៥.៦៩០	១៣៨.៤៩២	៥៦០.២០០
	៦១១.៨៤៤	២.៤៩២.៦៥៣	៥៤៥.៦១៤	២.២២៧.០០៩
	២.៩០៩.៣៥១	១១.៨៥២.៦៩៦	៤.០២៤.២៧៣	១៦.២៧៨.១៨៤

១៣. សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមគ្រា	២៥៨.១៨៧	១.០៤៤.៣៦៦	-	-
សំវិធានធនបន្ថែមក្នុងឆ្នាំ	៧៧.៧០៧	៣១៦.១១២	២៥៨.១៨៧	១.០៥២.៦២៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.៩៥៤	-	(៨.២៦២)
នាចុងគ្រា	៣៣៥.៨៩៤	១.៣៦៨.៤៣២	២៥៨.១៨៧	១.០៤៤.៣៦៦

១៤. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមតម្លៃដករំលស់				
មានវត្តមាន*	៤.៥១៣.៧៥១	១៨.៣៨៩.០២២	៦.១០៦.៦៣៣	២៤.៧០១.៣៣០
គ្មានវត្តមាន**	១០៣.១៥២.៧៨៩	៤២០.២៤៤.៤៦២	១០៧.៣៤៦.៥៧៩	៤៣៤.២១៦.៩១៣
នាថ្ងៃទី៣១ ខែធ្នូ	១០៧.៦៦៦.៥៤០	៤៣៨.៦៣៣.៤៨៤	១១៣.៤៥៣.២១២	៤៥៨.៩១៨.២៤៣

(*) នេះបង្ហាញពីរូបិយប័ណ្ណត្រូវបានទិញពីធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការ LPCO ឈមជាមួយ NCDs។

(**) នេះបង្ហាញពីកម្ចីពីធនាគារ ដែលទទួលបានពីធនាគារជាច្រើន ដែលមានរយៈពេលចាប់ពីបីខែ ដល់បួនឆ្នាំ(២០២០៖ បីខែ ដល់បីឆ្នាំ) ។

១៥. អនុបណ្ណាល

	ថ្ងៃទី៣១ ខែធ្នូ ២០២១		ថ្ងៃទី៣១ ខែធ្នូ ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
AEON Thana Sinsap (Thailand) Public Company Limited	៤.០០០.៨១២	១៦.២៩៩.៣០៨	៤.០០០.៨១២	១៦.១៨៣.២៨៥
AEON Financial Service Co., Ltd	៤.១២៥.០៨២	១៦.៨០៥.៥៨៤	៤.១២៤.២៧០	១៦.៦៨២.៦៧២
	៨.១២៥.៨៩៤	៣៣.១០៤.៨៩២	៨.១២៥.០៨២	៣២.៨៦៥.៩៥៧

អនុបណ្ណាល ដំបូងមានចំនួន ទឹកប្រាក់សរុបចំនួន ៤.០០០.០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុន AEON Thana Sinsap Sinsap (Thailand) Public Company Limited ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ ការប្រាក់ គឺត្រូវសងរៀងរាល់ពាក់កណ្តាលឆ្នាំម្តង ហើយប្រាក់ដើមគឺត្រូវសងជាការបង់រំលស់ស្មើៗគ្នាចំនួន ៥ដង ។ អនុបណ្ណាល មិនមានទ្រព្យបញ្ចាំ និងផុតកំណត់នៅឆ្នាំ២០២១។

អនុបណ្ណាលទី២ មានទឹកប្រាក់សរុបចំនួន ៤.០០០.០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុន AEON Financial Service Co., Ltd.។ ការប្រាក់ គឺត្រូវសងរៀងរាល់ពាក់កណ្តាលឆ្នាំម្តង ហើយប្រាក់ដើមគឺត្រូវសងជាការបង់រំលស់ស្មើៗគ្នាចំនួន ៥ដង។ អនុបណ្ណាលមិនមានទ្រព្យបញ្ចាំផុតកំណត់នៅឆ្នាំ២០២១។ វាត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២០។

អនុបណ្ណាលត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុល ហើយត្រូវបានរាប់បញ្ចូលក្នុងការគណនាប្រាក់សុទ្ធរបស់ធនាគារក្រោមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងវាស់វែងដំបូងតាមតម្លៃសមស្របដកចំណាយប្រតិបត្តិការផ្ទាល់បន្ថែម និងវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

១៦. បំណុលភក្តិសន្យា

វិភាគតាមកាលកំណត់:	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
១ ឆ្នាំ	៩២៩.៥១៦	៣.៧៨៦.៨៤៩	១.០១៨.៨៧១	៤.១២១.៣៣៣
២ ឆ្នាំ	៥៨៦.៧៨៥	២.៣៩០.៥៦២	៨៨១.៨២២	៣.៥៦៦.៩៧០
៣ ឆ្នាំ	១២៧.២៦២	៥១៨.៤៦៥	៥៣៨.៨៦៩	២.១៧៩.៧២៥
៤ ឆ្នាំ	៣០.៨០០	១២៥.៤៧៩	៩៩.៣១១	៤០១.៧១៣
៥ ឆ្នាំ	-	-	៣០.៨០០	១២៤.៥៨៦
	១.៦៤៤.៣៦៣	៦.៨២១.៣៥៥	២.៥៦៩.៦៧៣	១០.៣៩៤.៣២៧
ដក៖ ការប្រាក់មិនទាន់ទទួលស្គាល់	(១០៧.០៥៧)	(៤៣៦.១៥០)	(២២២.៨៧១)	(៩០១.៥១៣)
	១.៥៣៧.៣០៦	៦.៣៨៥.២០៥	២.៣៤៦.៨០២	៩.៤៩២.៨១៤

១៧. ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការប្រែប្រួលមិនមែនសាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
			បំណុលភតិសន្យា (ii)	ការប្រែប្រួល ផ្សេងៗ (iii)	
			ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ប្រាក់កម្ចី	១១៣.៤៥៣.២១២	(៥.៧៨៦.៦៧២)	-	-	១០៧.៦៦៦.៥៤០
អនុបំណុល	៨.១២៥.០៨២	-	-	៨១២	៨.១២៥.៨៩៤
បំណុលភតិសន្យា	២.៣៤៦.៨០២	(៩១៤.០៣៦)	១៣៤.៥៤០	-	១.៥៦៧.៣០៦
សរុបបំណុលពីសកម្មភាពហិរញ្ញវត្ថុ	១២៣.៩២៥.០៩៦	(៦.៧០០.៧០៨)	១៣៤.៥៤០	៨១២	១១៧.៣៥៩.៧៤០

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការប្រែប្រួលមិនមែនសាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
			បំណុលភតិសន្យា (ii)	ការប្រែប្រួល ផ្សេងៗ (iii)	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់កម្ចី	១១២.៧៧៦.៧៧២	៧៨៩.១៩៣	-	(១១២.៧៥៣)	១១៣.៤៥៣.២១២
អនុបំណុល	៤.០០០.៨១២	៤.១២៤.២៧០	-	-	៨.១២៥.០៨២
បំណុលភតិសន្យា	២.៥៥៥.១១៧	(៨៣៨.៣០៨)	៦២៩.៩៩៣	-	២.៣៤៦.៨០២
សរុបបំណុលពីសកម្មភាពហិរញ្ញវត្ថុ	១១៩.៣៣២.៧០១	៤.០៧៥.១៥៥	៦២៩.៩៩៣	(១១២.៧៥៣)	១២៣.៩២៥.០៩៦

- (i) លំហូរសាច់ប្រាក់ពីប្រាក់កម្ចីអនុបំណុលនិងបំណុលភតិសន្យាបានបង្កើតឲ្យមានចំនួនទឹកប្រាក់សុទ្ធនៃការខ្ចីនិងការទូទាត់នៃប្រាក់កម្ចីនិងអនុបំណុល និង ការទូទាត់បំណុលភតិសន្យា នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។
- (ii) ការប្រែប្រួលមិនមែនសាច់ប្រាក់ទាក់ទងនឹងការបន្ថែមសិទ្ធិ ក្នុងការប្រើប្រាស់ទ្រព្យសកម្មក្នុងការិយបរិច្ឆេទ។
- (iii) ការប្រែប្រួលមិនមែនសាច់ប្រាក់ ទាក់ទងនឹងភាពខុសគ្នារវាង អត្រាការប្រាក់បង្គរ និងការទូទាត់។

១៨. កាតព្វកិច្ចលើអត្ថប្រយោជន៍របស់និយោជិត

ការប្រែប្រួលនៃសំវិធានធនកាតព្វកិច្ចលើអត្ថប្រយោជន៍របស់និយោជិត មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់ត្រលប់មកវិញ				
ដើមគ្រា	១៥៥.៧៩២	៦៣០.១៧៩	១៧៤.០៧៤	៧០៩.៣៥២
ការទូទាត់ក្នុងឆ្នាំ	(១៥.៩៤២)	(៦៤.៨៥២)	-	-
ការកាត់ត្រលប់វិញក្នុងចំណេញឬខាត	(៣.៣៥៥)	(១៣.៦៤៨)	(១៨.២៨២)	(៧៤.៥៣៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៤០២	-	(៤.៦៣៧)
នាចុងឆ្នាំ	១៣៦.៤៩៥	៥៥៦.០៨១	១៥៥.៧៩២	៦៣០.១៧៩

១៩. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនដែលបានចុះបញ្ជី និងបានបង់				
១ ដុល្លារអាមេរិកក្នុងមួយហ៊ុន	២០.០០០.០០០	៨១.៤៨០.០០០	២០.០០០.០០០	៨០.៩០០.០០០

ព័ត៌មានលម្អិតអំពីដើមទុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	% នៃភាពជា ម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន ១ ដុល្លារអាមេរិក ក្នុងមួយហ៊ុន	% នៃភាពជា ម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន ១ ដុល្លារអាមេរិក ក្នុងមួយហ៊ុន
AEON Thana Sinsap (Thailand) Public Company Limited	៥០%	១០.០០០.០០០	៥០%	១០.០០០.០០០
AFS Corporation Co., Ltd.	៥០%	១០.០០០.០០០	៥០%	១០.០០០.០០០
	១០០%	២០.០០០.០០០	១០០%	២០.០០០.០០០

យោងតាមប្រកាស ធ៧-០១៦-១១៧ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ លើ “ដើមទុនចុះបញ្ជី អប្បបរមារបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ” ធនាគារឯកទេស បង្កើតក្រោមរូបភាពជា ក្រុមហ៊ុនក្នុងស្រុក ត្រូវមានដើមទុនចុះបញ្ជីអប្បបរមា ស្មើនឹង ៦០ ប៊ីលានរៀល (សមមូលនឹង ១៥ លាន ដុល្លារអាមេរិក)។ ធនាគារ តម្រូវឲ្យបំពេញតាមការតម្រូវនេះក្នុងរយៈពេល ២ ឆ្នាំគិតពី កាលបរិច្ឆេទនៃប្រកាសនេះ។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ធ៧-០១៦-០០៣ ស្តីពីការអនុវត្តប្រកាសស្តីពីដើម ទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតម្រូវឲ្យធនាគារត្រូវបង្កើន ដើមទុនចុះបញ្ជីអប្បបរមា ឲ្យបានយ៉ាងតិចពាក់កណ្តាល នៃដើមទុនដែលត្រូវបំពេញបន្ថែមយ៉ាងយូរ ត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៧ និងបង្រួបដើមទុនឲ្យបានគ្រប់ចំនួនយ៉ាងយូរបំផុតត្រឹម ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីតម្លើងដើមទុនពី ចំនួន ១២,៥ លាន ដុល្លារអាមេរិក ទៅ ២០ លានដុល្លារអាមេរិក។ វិសោធនកម្មលើលក្ខន្តិកៈរបស់ធនាគារត្រូវបានអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការប្តូរម្ចាស់ភាគហ៊ុនពី AFS ទៅ AFSC ជាមួយភាគហ៊ុន ៥០% ដដែលនៃធនាគារ។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ទៅលើការ ផ្លាស់ប្តូរភាគទុនិក និងវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ធនាគារបានទទួលការយល់ព្រមពីក្រសួង ពាណិជ្ជកម្ម លើការធ្វើវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន។

២០. ចំណូលការប្រាក់សុទ្ធ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៣៣.១៦៨.១៦១	១៣៤.៩២៨.០៧៩	៣២.៧៣២.១៩០	១៣៣.៤៤៩.១៣៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៨.៧០៤	៧៦.០៨៨	៤៩.៣១៦	២០១.០៦១
	៣៣.១៨៦.៨៦៥	១៣៥.០០៤.១៦៧	៣២.៧៨១.៥០៦	១៣៣.៦៥០.២០០
ចំណាយការប្រាក់				
ប្រាក់កម្ចី	៣.១៩៤.៧៣៥	១២.៩៩៦.១៨២	៣.១៦១.៦៩៨	១២.៨៩០.២៤៣
អនុបំណុល	៦៨៩.៤៤៤	២.៨០៤.៦៥៨	៦៦៣.០០០	២.៧០៣.០៥១
បំណុលភតិសន្យា	១៣០.៣៤១	៥៣០.២២៧	១៥៥.០៣៩	៦៣២.០៩៤
	៤.០១៤.៥២០	១៦.៣៣១.០៦៧	៣.៩៧៩.៧៣៧	១៦.២២៥.៣៨៨
ចំណូលពីការប្រាក់សុទ្ធ	២៩.១៧២.៣៤៥	១១៨.៦៧៣.១០០	២៨.៨០១.៧៦៩	១១៧.៤២៤.៨១២

២១. ចំណូលកម្រៃជើងសារ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃលើការដកប្រាក់ពីកាតឥណទាន	១.១១២.៣៣៦	៤.៥២៤.៩៨៣	១.១០១.០៧៦	៤.៤៨៩.០៨៧
កម្រៃពីការដាក់ពិន័យ	៥៦៤.៦១១	២.២៩៦.៨៣៨	៦០៨.៦៧៨	២.៤៨១.៥៨០
កម្រៃផ្សេងៗ	៥០១.៩៧៤	២.០៤២.០៣០	៥៩៦.៦៨១	២.៤៣២.៦៦៨
	២.១៧៨.៩២១	៨.៨៦៣.៨៥១	២.៣០៦.៤៣៥	៩.៤០៣.៣៣៥

២២. ចំណូលផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានវិញនូវឥណទានដែលបាន លុបចោលពីមុន	៥១៦.៣៨២	២.១០០.៦៤២	២០០.២១៨	៨១៦.២៨៩
ចំណេញ ឬខាតពីអត្រាប្តូរប្រាក់	(១៦.១៤៧)	(៦៥.៦៨៦)	១៥.៨២៤	៦៤.៥១៤
	៥០០.២៣៥	២.០៣៤.៩៥៦	២១៦.០៤២	៨៨០.៨០៣

២៣. ចំណាយបុគ្គលិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	៧.៤១៩.៤៥០	៣០.១៨២.៣២៣	៧.៣២៩.៣៩៧	២៩.៨៨១.៩៥២
ចំណាយលើការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ	៣៣១.២៥២	១.៣៤៧.៥៣៣	៣០៩.១២៥	១.២៦០.៣០៣
ចំណាយលើការជួលផ្ទះសម្រាប់ បុគ្គលិកនិងចំណាយទាក់ទងផ្សេងៗ	៥៨.៨៣៥	២៣៩.៣៤១	៧៨.១៣៤	៣១៨.៥៥២
ចំណាយថ្នាំពេទ្យ	២៩.៨៦១	១២១.៤៧៥	៧.៣៦៩	៣០.០៤៣
ចំណាយលើការបណ្តុះបណ្តាល	២១.៧៦២	៨៨.៥២៨	១២.០៤៥	៤៩.១០៧
ចំណាយផ្សេងៗ	១៤២.៥៥៤	៥៧៩.៩០៩	១៨៥.៥៥០	៧៥៦.៤៨៨
	៨.០០៣.៧១៤	៣២.៥៥៩.១០៩	៧.៩២១.៦២០	៣២.២៩៦.៤៤៥

២៤. ចំណាយរំលស់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យ និងបរិក្ខារ	៨៧៤.៩៨២	៣.៥៥៩.៤២៧	៩៩៥.១២០	៤.០៥៧.១០៤
ទ្រព្យសកម្មអរូបី	៤៥២.៨០៧	១.៨៤២.០១៩	៤៤១.០៦២	១.៧៩៨.២១០
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៩១៩.៨១៥	៣.៧៤១.៨០៧	៩១១.៧៩១	៣.៧១៧.៣៧២
	២.២៤៧.៦០៤	៩.១៤៣.២៥៣	៩.១៤៧.៩៧៣	៩.១៤៣.២៥៣

២៥. ចំណាយប្រតិបត្តិការផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការជួសជុល និងថែទាំ	១.៦១៨.៧៤៧	៦.៥៨៥.០៦៣	១.៤៤៥.០៩៧	៥.៨៩១.៦៦០
ចំណាយលើផ្នែកទីផ្សារ និង ការផ្សាយពាណិជ្ជកម្ម	៦៧៣.៩៨៤	២.៧៤១.៧៦៧	១.០១១.៨៤៨	៤.១២៥.៣០៤
ចំណាយលើការជួលយានយន្ត	៥៤៤.២៥១	២.២១៤.០១៣	៥២៣.៣៩២	២.១៣៣.៨៦៩
ចំណាយលើកាតកតណាទាន និង ប្រតិបត្តិការទូរស័ព្ទ	៤៣៦.៥៣២	១.៧៧៥.៨១២	៣៧៦.២២១	១.៥៣៣.៨៥៣
ចំណាយលើសម្ភារៈការិយាល័យ	៤៣៣.៥២២	១.៧៦៣.៥៦៧	៤៩៦.២៣២	២.០២៣.១៣៨
ចំណាយលើផ្នែកទំនាក់ទំនង	៣៩៩.៣៨៧	១.៦២៤.៧០៦	៤០៨.៤៣៩	១.៦៦៥.២០៦
ចំណាយលើសេវាវិជ្ជាជីវៈ	៣៣៧.៤៧៤	១.៣៧២.៨៤៤	៣១២.០៦៥	១.២៧២.២៨៩
ចំណាយពន្ធ និងអាជ្ញាប័ណ្ណ	២៥៥.១៤៤	១.០៣៧.៩២៦	៣៦០.៥៧០	១.៤៧០.០៤៤
ចំណាយលើធានារ៉ាប់រង	២៤៩.២៤២	១.០១៣.៩១៦	១៥០.៧៦៦	៦១៤.៦៧៣
ចំណាយលើការធ្វើដំណើរ	២០៣.៨១៣	៨២៩.១១១	២២១.០៦០	៩០១.២៦២
ចំណាយលើថ្លៃទឹកភ្លើង	១៨៩.០៥៩	៧៦៩.០៩២	២៣២.០១២	៩៤៥.៩១៣
ចំណាយលើការគ្រប់គ្រង	១៥១.៥០២	៦១៦.៣១០	១៦០.៥០៣	៦៥៤.៣៧១
ចំណាយក្រុមប្រឹក្សាភិបាល	៤២.០០០	១៧០.៨៥៦	២១.០០០	៨៥.៦១៧
ការខាតលើការលុបចោលទ្រព្យ និង បរិក្ខារ	១.៦០២	៦.៥១៧	៦.៧៤១	២៧.៤៨៤
ចំណាយផ្សេងៗ	៣៧៤.៤១៣	១.៥២៣.១១៤	៣៤៣.៦៧៧	១.៤០១.១៧០
	៥.៩១០.៦៧២	២៤.០៤៤.៦១៤	៦.០៦៩.៦២៣	២៤.៧៤៥.៨៥៣

២៦. ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	១៤.៥៦១.៣៦៥	៥៩.២៣៥.៦៣៣	១៣.៩០៧.៣៧៨	៥៦.៧០០.៣៨០
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាង តុល្យការ	៧៧.៧០៧	៣១៦.១១២	២៥៨.១៨៧	១.០៥២.៦២៨
សមតុល្យជាមួយធនាគារផ្សេងៗ	៣៦.៧៩៦	១៤៩.៦៨៦	(៤៩៧)	(២.០២៦)
	១៤.៦៧៥.៨៦៨	៥៩.៧០១.៤៣១	១៤.១៦៥.០៦៨	៥៧.៧៥០.៩៨២

២៧. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១.០៥៦.២៥៦	៤.៣០៣.១៨៧	៩៦៤.៦៤៣	៣.៩០១.៩៨១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២.១៨៤	៨.៨៩៨	២.៧៣៣	១១.០៥៥
សមតុល្យនៅធនាគារផ្សេងៗ	៣.៩០១.៨១៥	១៥.៨៩៥.៩៩៥	២.១៤៣.៦៧០	៨.៦៧១.១៤៥
	៤.៩៦០.២៥៥	២០.២០៨.០៨០	៣.១១១.០៤៦	១២.៥៨៤.១៨១

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមបញ្ចូលនូវសាច់ប្រាក់សុទ្ធ និងប្រាក់បញ្ញើរយៈពេលខ្លី ដែលមានកាលកំណត់ដើមបីខែ ឬតិចជាងនេះ ដកសមតុល្យនៃឥណទានវិបារូបន៍។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ គឺ ប្រហាក់ប្រហែលនឹងតម្លៃសមស្រប និង ប្រើប្រាស់ដោយធនាគារក្នុងការគ្រប់គ្រងកិច្ចសន្យារយៈពេលខ្លី ។

២៨. កិច្ចសន្យាឥណទាន និងកិច្ចសន្យាផ្សេងៗ

កិច្ចសន្យាឥណទាន និងកិច្ចសន្យាផ្សេងៗ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារផ្តល់ជូនហ្វាស៊ីលីតឥណទានដល់អតិថិជន ដែលផ្តល់នូវកម្រិតកាតព្វកិច្ចសន្យាឥណទានដែលមិនទាន់បានប្រើប្រាស់។ គ្មានការខាតបង់ជាសារវន្តណាមួយ ត្រូវបានគេរំពឹងទុកពីប្រតិបត្តិការ។


	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រិតឥណទានដែលមិនទាន់បានប្រើប្រាស់	២០.៣២៣.៧៥៤	៨២.៧៩៨.៩៧៤	១៩.៦៩១.៦១១	៧៩.៦៥២.៥៦៥

អំពីអ៊ីអនត្រុប

គោលការណ៍ជាមូលដ្ឋានរបស់អ៊ីអន



រក្សានូវសន្តិភាព គោរពនូវមនុស្សធម៌ និងចូលរួមចែករំលែកទៅក្នុងសហគមន៍ និងតែងតែដើរទន្ទឹមនឹងទស្សនវិស័យរបស់អតិថិជន



ពាក្យថា អ៊ីអន (AEON) មានប្រភពចេញពីពាក្យឡាតាំង ដែលមានន័យថា “និរន្តរភាព”។ ភាពជឿជាក់ និងការចង់បានរបស់អតិថិជន ត្រូវបានបញ្ចូលទៅក្នុងទស្សនវិស័យជាចម្បងរបស់ពួកយើង។ បេសកកម្មរបស់ក្រុមហ៊ុន គឺចូលរួមទ្រទ្រង់របៀបរស់នៅរបស់អតិថិជន និងអាចជួយអតិថិជនម្នាក់ៗ បង្កើនឱកាសនាពេលអនាគតរបស់ខ្លួនឲ្យច្រើនបំផុតតាមរយៈការប្រើប្រាស់ឥណទានដ៏មានប្រសិទ្ធភាព។

គោលការណ៍មូលដ្ឋានរបស់អ៊ីអន គឺមានដូចតទៅ៖

- “សន្តិភាព”** ជាក្រុមហ៊ុនសាជីវកម្មដែលមានប្រតិបត្តិការផ្ដោតសំខាន់ទៅលើការស្វែងរកសន្តិភាពតាមរយៈវិបុលភាពរបស់អាជីវកម្ម
- “ប្រជាជន”** ជាក្រុមហ៊ុនសាជីវកម្មដែលគោរពនូវសេចក្តីថ្លៃថ្នូររបស់មនុស្ស និងឲ្យតម្លៃទៅលើទំនាក់ទំនងរវាងបុគ្គល
- “សហគមន៍”** ជាក្រុមហ៊ុនសាជីវកម្មដែលមានឫសគល់នៅក្នុងសហគមន៍ ហើយផ្ដោតសំខាន់ក្នុងការចូលរួមចំណែក និងផ្តល់ជូនសហគមន៍ជាបន្តបន្ទាប់



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
ÆON SPECIALIZED BANK (CAMBODIA) PLC.

